

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

និង

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

ជេអេស លែន ភីអិលស៊ី

**គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និង
សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់**

ជេអេស លេន ភីអិលស៊ី
មាតិកា

	ទំព័រ
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល	១
ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល	
របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២ - ៣
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល	៤ - ៥
របាយការណ៍ចំណូលលម្អិតសង្ខេបចន្លោះពេល	៦ - ៧
របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល	៨
របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល	៩ - ១០
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	១១ - ៤៦

ជេអេស លែន ភីអិលស៊ី
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ភ្ជាប់មកជាមួយនឹងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានរបាយការណ៍ចំណូលលម្អិតសង្ខេប ចន្លោះពេល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់ រួមទាំងកំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ត្រូវបានបង្ហាញនូវគ្រប់ទិដ្ឋភាពពិត និងត្រឹមត្រូវ ជាសារវន្តដោយអនុលោមតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

ចុះហត្ថលេខាជំនួសឱ្យក្រុមប្រឹក្សាភិបាល



ឧកញ៉ា កួយ ឡេសាន
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥

ប្រធាន សន្តតន (ខេមបូឌា) លីមីតធីត
ជាន់ទី២០ អគារកាណាឌីយ៉ា
៣១៥ ផ្លូវព្រះអង្គខ្នង
(កែងមហាវិថីព្រះមុនីវង្ស)
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ +៨៥៥ ២៣ ៩៦៦ ៩២០

របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុ សង្ខេបចន្លោះពេល

ជូនចំពោះភាគហ៊ុនិករបស់
ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី

យើងខ្ញុំបានធ្វើការត្រួតពិនិត្យទៅលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណូលលម្អិតចន្លោះពេល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់ រួមទាំងសេចក្តីពន្យល់លើកំណត់សម្គាល់ផ្សេងៗ (“ព័ត៌មានហិរញ្ញវត្ថុ”)។ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មានទំនួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញជូននូវព័ត៌មានហិរញ្ញវត្ថុ សង្ខេបចន្លោះពេលទាំងនេះ ដោយអនុលោមតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុ ចន្លោះពេល។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺដើម្បីធ្វើសេចក្តីសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ដោយផ្អែកទៅលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមតាមស្តង់ដាអន្តរជាតិនៃកម្ពុជាលើការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលដែលបានអនុវត្តដោយសវនករឯករាជ្យរបស់អង្គភាព។ ការត្រួតពិនិត្យលើ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលរួមមានការចោទសួរជាចម្បងទៅកាន់បុគ្គលដែលទទួលខុសត្រូវលើបញ្ហាគណនេយ្យ និង ហិរញ្ញវត្ថុ រួមទាំងការអនុវត្តតាមនីតិវិធីក្នុងការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងទៀត។ ការត្រួតពិនិត្យនេះមាន វិសាលភាពតិចជាងការធ្វើសវនកម្មដែលធ្វើឡើងដោយអនុលោមតាមស្តង់ដាសវនកម្មអន្តរជាតិនៃកម្ពុជា ដូច្នេះហើយ យើងខ្ញុំមិនធានាថាយើងខ្ញុំនឹងដឹងអំពីបញ្ហាសំខាន់ៗទាំងអស់ដែលអាចនឹងត្រូវបានកំណត់អត្តសញ្ញាណដូចការធ្វើសវនកម្ម នោះទេ។ ហេតុនេះហើយ យើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មឡើយ។



សេចក្តីសន្និដ្ឋាន

ផ្អែកទៅលើការត្រួតពិនិត្យរបស់យើងខ្ញុំ ពុំមានបញ្ហាណាមួយគួរឱ្យកត់សម្គាល់ដែលជាហេតុធ្វើឱ្យយើងខ្ញុំមានការជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន មិនបានរៀបចំនូវទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តទាំងអស់ ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល នោះទេ។

បញ្ហាផ្សេងៗ

ព័ត៌មានប្រៀបធៀបនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺអាស្រ័យទៅលើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ព័ត៌មានប្រៀបធៀប សម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ លើរបាយការណ៍ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ រួមទាំងសេចក្តីពន្យល់ក្នុងកំណត់សម្គាល់ គឺត្រូវបានត្រួតពិនិត្យ ប៉ុន្តែមិនត្រូវបានធ្វើសវនកម្មឡើយ។

Grant Thornton
ហ្គ្រេន សាន់តុង (ខេមបូឌា) លីមីតធីត
គណនេយ្យករជំនាញ
សវនករប្រតិបត្តិចុះបញ្ជី

Ng Yee Zent
នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤

ខេត្តកោះកុង ក្រុងកោះកុង

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ទ្រព្យសម្បត្តិ និងបរិក្ខារ - សុទ្ធ	៦	៧៩៣.៥៣៥	៣.១៩៣.៩៧៨	៧០០.១៦៨	២.៨៦០.១៨៦
ទ្រព្យសម្បត្តិវិនិយោគ	៧	២.៤៨៧.៩៧៥	១០.០១៤.០៩៩	២.៦៦៥.០៨៨	១០.៨៨៦.៨៨៤
ការវិនិយោគនៅក្នុងបុត្រសម្ព័ន្ធនៃក្រុមហ៊ុន បុត្រសម្ព័ន្ធ	១២	៤៩០.០៥០	១.៩៧២.៤៥១	-	-
ទ្រព្យសកម្មកិច្ចសន្យា - ដកចេញនូវចំណែក រយៈពេលខ្លី	១០	៧.២៧០.០៥៥	២៩.២៦១.៩៧១	១០.៣៨២.៨៣៣	៤២.៤១៣.៨៧៣
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	១៤	៣០.២៥២	១២១.៧៦៤	៩០.៧៥៦	៣៧០.៧៣៨
ទ្រព្យសកម្មរយៈពេលវែងផ្សេងៗ	២១	២០.០០០	៨០.៥០០	២០.០០០	៨១.៧០០
ទ្រព្យសកម្មរយៈពេលវែងសរុប		១១.០៩១.៨៦៧	៤៤.៦៤៤.៧៦៣	១៣.៨៥៨.៨៨៥	៥៦.៦១៣.៣៨១
ទ្រព្យសកម្មរយៈពេលខ្លី					
សន្និធិអចលនទ្រព្យ	៨	៤.២០៣.៦៦២	១៦.៩១៩.៧៤០	៤.៦៣៨.៣០៥	១៨.៩៤៧.៤៧៦
ថ្លៃដើមអភិវឌ្ឍន៍ទ្រព្យសម្បត្តិ	៩	១.៨១០.៤០០	៧.២៨៦.៨៦០	១.៨១០.៤០០	៧.៣៩៥.៤៨៤
ឥណទានដែលត្រូវទទួល	១៥	៣.៥៩០.៦៨៩	១៤.៤៥២.៥២៣	-	-
ទ្រព្យសកម្មកិច្ចសន្យា	១០	២.៩៤១.៩០២	១១.៨៤១.១៥៦	១.៨៧៣.៧៤២	៧.៦៥៤.២៣៦
គណនីត្រូវទទួល	១០	១.៥៦១.០៣៤	៦.២៨៣.១៦២	៤៦១.៥១៤	១.៨៨៥.២៨៥
ចំណាយបង់មុន និងគណនីត្រូវទទួលផ្សេងៗ	១១	២២៣.៥១៥	៨៩៩.៦៨៨	៩.៨០១	៤០.០៣៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៣	១៤០.៦១០	៥៦៥.៩៥៥	២០៨.៧៦៦	៨៥២.៨០៩
ទ្រព្យសកម្មរយៈពេលខ្លីសរុប		១៤.៤៧១.៨១២	៥៨.២៨៩.០៨៤	៩.០០២.៥២៨	៣៦.៧៧៥.៣២៧
ទ្រព្យសកម្មសរុប		២៥.៥៦៣.៦៧៩	១០២.៩៣៣.៨០៧	២២.៨៦១.៤១៣	៩៣.៣៨៨.៧០៨
មូលធន និងបំណុល					
មូលធន					
ដើមទុន	១៦	៦៤២.៧៥០	២.៥៧១.០០០	៦៤២.៧៥០	២.៥៧១.០០០
បុព្វលាភភាគហ៊ុន	១៧	២.៤០០.៤៥៨	៩.៦០១.៨៣២	២.៤០០.៤៥៨	៩.៦០១.៨៣២
ប្រាក់ចំណេញរក្សាទុក		១.៣៣៤.១៦៣	៥.៤៨២.៨៦៩	៦៨៩.៥៧១	២.៨៥៨.៧៣៥
លម្អៀងពីការប្តូររូបិយប័ណ្ណបង្គរ		-	(៣៦.៧៨៦)	-	២១៦.៨៣៤
មូលធនសរុប		៤.៣៧៧.៣៧១	១៧.៦១៨.៩១៥	៣.៧៣២.៧៧៩	១៥.២៤៨.៤០១

ខេអេស លែន ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
បំណុល					
បំណុលរយៈពេលវែង					
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	១៨	-	-	៦៥៣.៧០៧	២.៦៧០.៣៩៣
ប្រាក់កម្ចី	១៩	១២.២០០.៣៤១	៤៩.១០៦.៣៧៣	៥.៩១០.៩៨៦	២៤.១៤៦.៣៧៨
បំណុលភតិសន្យា	១៤	-	-	៣២.៤៣២	១៣២.៤៨៥
បំណុលពន្ធពន្យារ	២៦(ឃ)	១២.១៥០	៤៨.៩០៤	-	-
សមតុល្យដែលជំពាក់ភាគហ៊ុនិក	២១	-	-	៣.៥០០.០០០	១៤.២៩៧.៥០០
បំណុលរយៈពេលវែងសរុប		១២.២១២.៤៩១	៤៩.១៥៥.២៧៧	១០.០៩៧.១២៥	៤១.២៤៦.៧៥៦
បំណុលរយៈពេលខ្លី					
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	១៨	៤.០៨២.៧០៥	១៦.៤៣២.៨៨៩	៥.៨៨៥.៦០១	២៤.០៤២.៦៨០
ប្រាក់កម្ចី	១៩	១.៧០៧.៤៥៥	៦.៨៧២.៥០៦	១.៦៦១.៨៩៣	៦.៧៨៨.៨៣៣
បំណុលភតិសន្យា	១៤	៣២.៤៣១	១៣០.៥៣៥	៦០.៤៣៦	២៤៦.៨៨១
សមតុល្យដែលជំពាក់ភាគហ៊ុនិក	២១	៣.០៧១.៧៦៨	១២.៣៦៣.៨៦៦	១.២០៩.០២២	៤.៩៣៨.៨៥៥
ពន្ធលើប្រាក់ចំណូលត្រូវបង់	២៦(ខ)	៧៩.៤៥៨	៣១៩.៨១៩	២១៤.៥១៧	៨៧៦.៣០២
បំណុលរយៈពេលខ្លីសរុប		៨.៩៧៣.៨១៧	៣៦.១១៩.៦១៥	៩.០៣១.៤៦៩	៣៦.៨៩៣.៥៥១
បំណុលសរុប		២១.១៨៦.៣០៨	៨៥.២៧៤.៨៩២	១៩.១២៨.៥៩៤	៧៨.១៤០.៣០៧
មូលធន និងបំណុលសរុប		២៥.៥៦៣.៦៧៩	១០២.៨៩៣.៨០៧	២២.៨៦១.៣៧៣	៩៣.៣៨៨.៧០៨

ទេអេស លែន ភីអិលស៊ី

របាយការណ៍ចំណូលលម្អិតសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ការលក់អចលនទ្រព្យ		៤.៤១៨.០៧៧	១៧.៩៨៥.៩៩១	១៦.៧៧៧.០៩៥	៦៨.៩៥៣.៨៦០
ថ្លៃដើមអចលនទ្រព្យដែលបានលក់	៨	(២.៧០១.៣៩៤)	(១០.៩៩៧.៣៧៥)	(១២.៧៩៤.៨៦៤)	(៥២.៥៨៦.៨៩១)
ចំណេញដុល		១.៧១៦.៦៨៣	៦.៩៨៨.៦១៦	៣.៩៨២.២៣១	១៦.៣៦៦.៩៦៩
ចំណូលផ្សេងៗ	២២	១.៦៣១.២៦០	៦.៦៤០.៨៥៩	៣៣៥.៦៣៨	១៣៧៩.៤៧២
ខាតក្នុងការវិនិយោគនៅក្នុងបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ	១២	(៩.៩៥០)	(៤០.៥០៦)	-	-
ចំណាយលើការលក់ និងទីផ្សារ	២៣	(៧៤.៤៩៣)	(៣០៣.២៦១)	(២៥៥.៤៣០)	(១០៤៩.៨១៧)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	២៤	(៧០០.៨៩៤)	(២.៨៥៣.៣៣៩)	(១.១៥៤.២០៣)	(៤.៧៤៣.៧៧៤)
ចំណាយប្រតិបត្តិការផ្សេងៗ	២៥	(៩៩៥.៨៦៤)	(៤.០៥៤.១៦២)	(៦៩២.០៧៧)	(២.៨៤៤.៤៣៦)
ចំណេញប្រតិបត្តិការ		១.៥៦៦.៧៤២	៦.៣៣៨.២០៧	២.២១៦.១៥៩	៩.១០៨.៤១៤
ចំណាយហិរញ្ញវត្ថុ	១៤, ១៩	(៩៦៣.៧៥១)	(៣.៩២៣.៤៣០)	(២៣១.៤៥៤)	(៩៥១.២៧៦)
ចំណូលហិរញ្ញវត្ថុ		៨៧.៩៥០	៣៥៨.០៤៤	៤២៣	១.៧៣៩
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		៦៩០.៩៤១	២.៨១២.៨២១	១.៩៨៥.១២៨	៨.១៥៨.៨៧៧
ចំណាយពន្ធលើប្រាក់ចំណូល	២៦(ក)	(៤៦.៣៤៩)	(១៨៨.៦៨៧)	(២៤៣.៣៣៦)	(១.០០០.១១១)
ចំណេញក្នុងការិយបរិច្ឆេទ		៦៤៤.៥៩២	២.៦២៤.១៣៤	១.៧៤១.៧៩២	៧.១៥៨.៧៦៦
ខាតលម្អិតផ្សេងៗ – លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(២៥៣.៦២០)	-	(១០៧.២៥៨)
ចំណេញលម្អិតសរុបក្នុងការិយបរិច្ឆេទ		៦៤៤.៥៩២	២.៣៧០.៥១៤	១.៧៤១.៧៩២	៧.០៥១.៥០៨

ចំណេញក្នុងមួយសន្លឹកភាគហ៊ុនដែលបែងចែកទៅឱ្យភាគហ៊ុនិករបស់ក្រុមហ៊ុនក្នុងអំឡុងពេលមានដូចខាងក្រោម៖

មូលដ្ឋានចំណេញក្នុងមួយភាគហ៊ុន

(សេន/រៀល)	៣០	០,០៣	១០២,០៧	០,០៧	២៧៨,៤៤
ចំណេញថយចុះក្នុងមួយភាគហ៊ុន					
(សេន/រៀល)	៣០	០,០៣	១០៣,០៧	០,០៧	២៧៨,៤៤

ខេត្តកោះកុង ក្រុងកោះកុង

របាយការណ៍ចំណូលលម្អិតសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ត្រីមាសដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាសដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាសដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
ការលក់អចលនទ្រព្យ		៨៥៦.៨៤៣	៣.៤៦៤.២១៦	២.១១៨.៩៤៧	៨.៧២៧.៩៤៣
ថ្លៃដើមអចលនទ្រព្យដែលបានលក់		(៣០៦.៩២៧)	(១.២៤០.៩០៦)	(១.៧៤១.៩៦០)	(៧.១៧៥.១៣៣)
ចំណេញដុល		៥៤៩.៩១៦	២.២២៣.៣១០	៣៧៦.៩៨៧	១.៥៥២.៨១០
ចំណូលផ្សេងៗ	២២	១៨៧.១៣៧	៧៥៦.៥៩៥	១៥៧.៧១៤	៦៤៩.៦២៤
ខាតក្នុងការវិនិយោគនៅក្នុងបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ		(៧.៥៥៧)	(៣០.៥៥៣)	-	-
ចំណាយលើការលក់ និងទីផ្សារ	២៣	(៤៧.០៩០)	(១៩០.៣៨៥)	(៩៩.៣៦៥)	(៤០៩.២៨៤)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	២៤	(១៣៤.៣៨៤)	(៥៤៣.៣១៥)	(៣៥៤.២៦៩)	(១.៤៥៩.២៣៤)
ចំណាយប្រតិបត្តិការផ្សេងៗ	២៥	(១៦២.១៩៩)	(៦៥៥.៧៧១)	(៤១៦.២៣២)	(១.៧៤១.៤៦០)
ចំណេញ/(ខាត)ប្រតិបត្តិការ		៣៨៥.៨២៣	១.៥៥៩.៨៨១	(៣៣៥.១៦៥)	(១.៣៨០.៥៤៤)
ចំណាយហិរញ្ញវត្ថុ		(២៩៣.១៨៧)	(១.១៨៥.៣៥៥)	(១៩៤.៩០៣)	(៨០២.៨០៥)
ចំណូលហិរញ្ញវត្ថុ		៣.២៤៩	១៣.១៣៦	១០៦	៤៣៧
ចំណេញ/(ខាត)មុនបង់ពន្ធលើប្រាក់ចំណូល		៩៥.៨៨៥	៣៨៧.៦៦២	(៥២៩.៩០២)	(២.១៨២.៩១២)
ចំណាយពន្ធលើប្រាក់ចំណូល		(៦.២២៧)	(២៥.១៧៦)	(១.៦០៨)	(៦.៦២៣)
ចំណេញ/(ខាត)ក្នុងការិយបរិច្ឆេទ		៨៩.៦៥៨	៣៦២.៤៨៦	(៥៣១.៥១០)	(២.១៨៩.៥៣៥)
ចំណេញ/(ខាត)លម្អិតផ្សេងៗ – លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១.៦១៦	-	(១៣៩.៧១១)
ចំណេញ/(ខាត)លម្អិតសរុបក្នុងការិយបរិច្ឆេទ		៨៩.៦៥៨	៣៦៤.១០២	(៥៣១.៥១០)	(២.៣២៩.២៤៦)
ចំណេញ/(ខាត)ក្នុងមួយសន្លឹកភាគហ៊ុនដែលបែងចែកទៅឱ្យភាគហ៊ុនិករបស់ក្រុមហ៊ុនក្នុងអំឡុងត្រីមាសមានដូចខាងក្រោម៖					
មូលដ្ឋានចំណេញ/(ខាត)ក្នុងមួយ					
ភាគហ៊ុន (សេន/រៀល)	៣០	០,០០	១៤,១០	(០,០២)	(៨៥,១៦)
ចំណេញ/(ខាត)ចម្រុះក្នុងមួយ					
ភាគហ៊ុន (សេន/រៀល)	៣០	០,០០	១៤,១០	(០,០២)	(៨៥,១៦)

ជេអេស លែន ភីរិនស៊ី

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		បុព្វលាភភាគហ៊ុន		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូរ រូបិយប័ណ្ណបង្ក	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)									
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៦៤២.៧៥០	២.៥៧១.០០០	២.៤០០.៤៥៨	៩.៦០១.៨៣២	៦៨៩.៥៧១	២.៨៥៨.៧៣៥	២១៦.៨៣៤	៣.៧៣២.៧៧៩	១៥.២៤៨.៤០១
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	៦៤៤.៥៩២	២.៦២៤.១៣៤	-	៦៤៤.៥៩២	២.៦២៣.៤៨៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(២៥៣.៦២០)	-	(២៥២.៩៧៤)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៦៤២.៧៥០	២.៥៧១.០០០	២.៤០០.៤៥៨	៩.៦០១.៨៣២	១.៣៣៤.១៦៣	៥.៤៨២.៨៦៩	(៣៦.៧៨៦)	៤.៣៧៧.៣៧១	១៧.៦១៨.៩១៥
(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)									
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៦៤២.៧៥០	២.៥៧១.០០០	២.៤០០.៤៥៨	៩.៦០១.៨៣២	(១.០៥២.២២១)	(៤.៣០០.០៣១)	៣២៤.០៩២	១.៩៩០.៩៨៧	៨.១៩៦.៨៩៣
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	១.៧៤១.៧៩២	៧.១៥៨.៧៦៦	-	១.៧៤១.៧៩២	៧.១៥៨.៧៧៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(១០៧.២៥៨)	-	(១០៧.២៥៨)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៦៤២.៧៥០	២.៥៧១.០០០	២.៤០០.៤៥៨	៩.៦០១.៨៣២	៦៨៩.៥៧១	២.៨៥៨.៧៣៥	២១៦.៨៣៤	៣.៧៣២.៧៧៩	១៥.២៤៨.៤០១

ជេអេស លែន ភីរិនស៊ី

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ៣))		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ៣))	
	កំណត់ សម្គាល់				
លំហូរសាច់ប្រាក់បានមកពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		៦៩០.៩៤១	២.៨១២.៨២១	១.៩៨៥.១២៨	៨.១៥៨.៨៧៧
និយ័តកម្មសម្រាប់៖					
ចំណាយហិរញ្ញវត្ថុ	២០	៩៦៣.៧៥១	៣.៩២៣.៤៣០	១.០៦០.៤៦១	៤.៣៥៨.៤៩៥
ការខាតបង់ឥណទានដែលបានរំពឹងទុកលើ					
ទ្រព្យសកម្មកិច្ចសន្យា និងគណនីត្រូវទទួល	២៥	៤៤.២៦០	១៨០.១៨២	២៣៨.៩៦៧	៩៨២.១៥៤
ទ្រព្យសកម្មកិច្ចសន្យា និងគណនីត្រូវទទួលដែលបាន					
ជម្រះចេញពីបញ្ជី	២៥	៤២.១៥៣	១៧១.៦០៥	២៦៧.៤៥៧	១.០៩៩.២៤៨
ការខាតបង់ឱនភាពតម្លៃលើទ្រព្យសម្បត្តិវិនិយោគ	៧	១១៥.៧៦៩	៤៧១.២៩៦	-	-
សន្និធិដែលបញ្ចុះថ្លៃដើម	៨	១៣៤.៨០០	៥៤៨.៧៧១	១៥៥.៥៦៤	៦៣៩.៣៦៨
រំលស់	២៤, ២៥	១៦៥.៩៥៦	៦៧៥.៦០៧	១០៦.១៧៣	៤៣៦.៣៧១
ចំណូលហិរញ្ញវត្ថុ		(៨៧.៩៥០)	(៣៨៨.០៤៤)	(៤២៣)	(១.៧៣៩)
ខាតក្នុងការវិនិយោគនៅក្នុងបុគ្គលិកនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ	១២	៩.៩៥០	៤០.៥០៦	-	-
ចំណូលពីការបញ្ឈប់ការទិញបន្ទប់		-	-	(១៣៥.៥២៥)	(៥៥៧.០០៨)
ខាតពីការបញ្ឈប់ការទិញបន្ទប់	២៥	៥៤៦.៦៨៧	២.២២៥.៥៦៣	-	-
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល		២.៦២៦.៣១៧	១០.៦៩១.៧៣៧	៣.៦៧៧.៨០២	១៥.១១៥.៧៦៦
បម្រែបម្រួលទុនបង្វិល					
បម្រែបម្រួលសុទ្ធក្នុង៖					
ថ្លៃដើមអភិវឌ្ឍន៍ទ្រព្យសម្បត្តិ		-	-	(២៩.៧៥៩)	(១២២.៣០៩)
សន្និធិអចលនទ្រព្យ		១.៧០២.៤៣៣	៦.៩៣០.៦០៥	១២.៧២១.០៤៨	៥២.២៨៣.៥០៧
គណនីត្រូវទទួល		(១.១១២.៣០៣)	(៤.៥២៨.១៨៦)	(៤០៨.៣៨២)	(១.៦៧៨.៤៥០)
ទ្រព្យសកម្មកិច្ចសន្យា		-	-	(១៦.២២៨.៣០៣)	(៦៦.៦៩៨.៣២៥)
ការវិនិយោគនៅក្នុងបុគ្គលិកនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ		(៥០០.០០០)	(២.០៣៥.៥០០)	-	-
ចំណាយបង់មុន និងគណនីត្រូវទទួលផ្សេងៗ		(២៥៣.៨២៩)	(១.០៣៣.៣៣៨)	៨.៤០៦	៣៤.៥៤៧
ថ្លៃដើមកិច្ចសន្យា		-	-	១៣៧.៣៧៣	៥៦៤.៦០៣
ទ្រព្យសកម្មរយៈពេលវែងផ្សេងៗ		-	-	(២០.០០០)	(៨២.២០០)
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ		(២.៤៥៦.៦០៣)	(១០.០០០.៨៣១)	(២.៤៥០.៤៧៩)	(១១.៧១៥.៤៦៧)
បំណុលកិច្ចសន្យា		-	-	១.៧៨៦.៣៧១	៧.៣៤១.៩៨៥
សមតុល្យដែលពាក់ព័ន្ធនឹងការកាត់ពន្ធ		(៣៣.១០៧)	(១៣៤.៧៧៩)	-	-
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ		(២៧.០៩២)	(១១០.២៩២)	(១.២០៥.៩២៣)	(៤.៩៥៦.៣៤៣)
ពន្ធលើប្រាក់ចំណូលដែលបានបង់	២៦(ខ)	(១៦៩.២៥៨)	(៦៨៩.០៤៩)	(៣០.៦២៣)	(១២៥.៨៦១)
ការប្រាក់ដែលបានទទួល	១៣	៥៤	២២០	៤២៣	១.៧៣៩
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		(១៩៦.២៩៦)	(៧៩៩.១២១)	(១.២៣២.១២៣)	(៥.០៨០.៤៦៥)
សកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិវិនិយោគ	៧	-	-	(៩០៤.៦៨៣)	(៣.៧១៨.២៤៧)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៦	(២៧.៨៦៨)	(១១៣.៤៥១)	(៤០.៦៩៥)	(១៦៧.២៥៦)
ការបញ្ចេញឥណទាន		(៣.៥៥០.៥៧៤)	(១៤.៤៥៤.៣៨៧)	-	-
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៣.៥៧៨.៤៤២)	(១៤.៥៦៧.៨៣៨)	(៥០៥.៣៧៨)	(៣.៨៨៥.៥០៣)

ខេត្តកោះកុង កំពង់ស្ពឺ

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
សកម្មភាពហិរញ្ញវត្ថុ					
ការទទួលប្រាក់កម្ចី	២០	៧.១៩៤.៣២១	២៩.២៨៨.០៨១	៤.៥១០.៥១៨	១៨.៥៣៨.២២៩
ការប្រាក់ដែលបានបង់លើប្រាក់កម្ចី	២០	(៩៥៧.៨៤៧)	(៣.៨៩៩.៣៩៥)	(៩០៦.៦០៩)	(៣.៧២៦.១៦៣)
ការទូទាត់សងប្រាក់កម្ចី	២០	(៨៥៩.០៧២)	(៣.៤៩៧.២៨២)	(៤.៣៩៣.៨២២)	(១៨.០៥៨.៦០៨)
ការទូទាត់នូវចំណែកប្រាក់ដើមនៃបំណុលភតិសន្យា	២០	(៦០.៤៣៧)	(២៤៦.០៣៩)	(៦០.៧៥៩)	(២៤៩.៧១៩)
ការប្រាក់ដែលបានបង់លើបំណុលភតិសន្យា	២០	(៦.២៣៦)	(២៥.៣៨៧)	(៥.៩១៣)	(២៤.៣០២)
បុរេប្រទានបន្ថែមពីភាគហ៊ុនិក	២០	២.៨៦៧.២០៧	១១.៦៧២.៤០០	៥.៥៧៥.៥៤២	២២.៩១៥.៤៧៨
ការទូទាត់សងបុរេប្រទានទៅឱ្យភាគហ៊ុនិក	២០	(៤.៤៧១.៣៥៤)	(១៨.២០២.៨៨២)	(២.៥៧៤.៧៧១)	(១០.៥៨២.៣០៩)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញវត្ថុ		៣.៧០៦.៥៨២	១៥.០៨៩.៤៩៦	២.១៤៤.១៨៦	៨.៨១២.៦០៦
បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ	១៣	(៦៨.១៥៦)	(២៧៧.៤៦៣)	(៦០.៨៨៧)	(២៥០.២៤៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៩.៣៩១)	-	(៧.១០៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	១៣	១៤០.៦១០	៥៦៥.៩៥៥	២០៨.៧៦៦	៨៥២.៨០៩

ជេអេស លែន ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

១. អំពីក្រុមហ៊ុន

ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលពុំមែនត្រូវបានគេស្គាល់ជា ជេអេស លែន លីមីតធីត ជាក្រុមហ៊ុន ឯកជនទទួលខុសត្រូវមានកម្រិតដែលបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ដែល អនុលោមតាមអនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុន (“MAA”) និងមានវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មលេខ Co. ៣២៧៨ KH/២០១៤ បានចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម (“MOC”)។ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ក្រុមហ៊ុនបានធ្វើការចុះបញ្ជីម្តងទៀតជាមួយ ក្រសួងពាណិជ្ជកម្មក្រោមការចុះបញ្ជីថ្មីលេខ ០០០១០៣៣២។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនបានធ្វើវិសោធនកម្មទៅលើអនុស្សរណៈ និងលក្ខន្តិកៈរបស់ខ្លួនដើម្បីអនុវត្តទៅតាមឈ្មោះថ្មី របស់ក្រុមហ៊ុន ព្រមជាមួយនឹងអោយដ្ឋានចុះបញ្ជីអាជីវកម្មថ្មីរបស់ខ្លួនដែលមានទីតាំងស្ថិតនៅអគារលេខ B២-១០៧ គម្រោងកោះពេជ្រ Elysee វិថីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនទទួលបានជោគជ័យក្នុងការចុះបញ្ជីនៅលើទីផ្សារកំណើននៃផ្សារមូលបត្រកម្ពុជា។ ភាគហ៊ុនថ្មី ដែលត្រូវបានបោះផ្សាយចំនួន ៥.៧១០.០០០ ភាគហ៊ុន ក្នុងតម្លៃបារីក ១០០ រៀល ឬ ០,០២៥ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន ក្នុងតម្លៃលក់ចេញ ១.៩០០ រៀល ឬ ០,៤៦ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ ក្រុមហ៊ុនបានទទួលសេចក្តីអនុម័តពីក្រសួងពាណិជ្ជកម្ម សម្រាប់ការធ្វើវិសោធនកម្មលើអនុស្សរណៈ និងលក្ខន្តិកៈរបស់ក្រុមហ៊ុននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

ក្រុមហ៊ុនត្រូវបានចូលរួមជាមួយនូវគ្រប់ផ្នែកនៃក្រុមហ៊ុនអចលនទ្រព្យ ជាពិសេសការអភិវឌ្ឍលើគម្រោងអគារសម្រាប់លក់ និង ភតិសន្យា។

គម្រោងទី ២ របស់ក្រុមហ៊ុននៅក្នុងខណ្ឌសែនសុខ ដែលបានបើកដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានបញ្ចប់ការសាងសង់ នៅខែសីហា ឆ្នាំ២០២៣។

២. មូលដ្ឋាននៃការរៀបចំ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានរៀបចំដោយ អនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ - ស្តីពីរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (“CIAS ៣៤”)។ ព័ត៌មានហិរញ្ញវត្ថុ សង្ខេបបណ្តោះអាសន្ននេះ មិនបានរួមបញ្ចូលកំណត់សម្គាល់ទាំងអស់ដូចនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មប្រចាំឆ្នាំនោះ ទេ។ ដូច្នេះហើយ របាយការណ៍នេះ ត្រូវបានរៀបចំជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ដែលត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដារគណនេយ្យនៃ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានប្រើក្នុងការរៀបចំព័ត៌មាន ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ គឺស្របទៅតាមគោលនយោបាយគណនេយ្យសំខាន់ៗដែលបានប្រើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរួចគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ លើកលែងតែមានការ លាតត្រដាងផ្សេងទៀត។

៣. រូបិយប័ណ្ណបរទេស និងរូបិយប័ណ្ណសម្រាប់បង្ហាញ

រូបិយវត្ថុជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺខ្មែររៀល (“KHR”)។ ប៉ុន្តែដោយសារ ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្ម និងការរក្សាកំណត់ត្រា គណនេយ្យចម្បងជាប្រាក់ដុល្លារអាមេរិក (“USD”) ក្រុមហ៊ុនក៏បានកំណត់យករូបិយប័ណ្ណដុល្លារអាមេរិកជារូបិយប័ណ្ណរបស់ ក្រុមហ៊ុនសម្រាប់គោលបំណងក្នុងការវាស់វែង និងបង្ហាញ ព្រោះវាបានឆ្លុះបញ្ចាំងពីខ្លឹមសារសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងស្ថានភាពរបស់ ក្រុមហ៊ុន។

ប្រតិបត្តិការជារូបិយប័ណ្ណបរទេសក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់ទូទៅនាការលក់បរិច្ឆេទ នៃប្រតិបត្តិការនោះ។ ទ្រព្យសកម្ម និងបំណុលជារូបិយវត្ថុដែលបានកំណត់ជារូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិកនាការលក់បរិច្ឆេទនៃ របាយការណ៍ ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់នាការលក់បរិច្ឆេទនៃរបាយការណ៍នោះ។ លម្អៀងពីការប្តូររូបិយប័ណ្ណ ដែលកើតឡើងពីការប្តូរប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត។

ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាខ្មែររៀលដូចដែលបានបង្ហាញនៅក្នុងព័ត៌មានហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទាំងស្រុងដោយ អនុលោមតាមតម្រូវការច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម (ខែមេសា ឆ្នាំ២០១៦) ព្រមទាំងត្រូវបានធ្វើឡើងដោយប្រើប្រាស់អត្រាប្តូរប្រាក់ ជាផ្លូវការដែលបានបង្ហាញជាប្រាក់រៀលដោយយោងទៅតាមអត្រាប្តូរប្រាក់ក្នុង ១ ដុល្លារអាមេរិក ដូចដែលបានប្រកាសដោយធនាគារជាតិ នៃកម្ពុជា៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

អត្រាប្តូរប្រាក់ចុងគ្រា	៤.០២៥	៤.០៨៥
អត្រាប្តូរប្រាក់ជាមធ្យម*	៤.០៧១	៤.១១០
អត្រាប្តូរប្រាក់ជាមធ្យមសម្រាប់ ៣ខែ*	៤.០៤៣	៤.១១៩

* អត្រាប្តូរប្រាក់ជាមធ្យម ត្រូវបានគណនាដោយប្រើប្រាស់អត្រាប្តូរប្រាក់ប្រចាំថ្ងៃក្នុងអំឡុងពេលការិយបរិច្ឆេទ

អត្រាប្តូរប្រាក់ទាំងនេះ មិនត្រូវបានធ្វើសវនកម្ម និងមិនត្រូវបានបកស្រាយថាជាតំណាងនៃប្រាក់ដុល្លារអាមេរិក ឬដែលត្រូវបាន ឬអាច នឹងត្រូវបាន ឬអាចប្តូរទៅជាប្រាក់រៀលតាមអត្រាដែលបានបង្ហាញនោះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតឡើយ។

សមតុល្យរូបិយប័ណ្ណបរទេស

សមាសធាតុមិនមែនជារូបិយវត្ថុ គឺមិនត្រូវបានប្តូរឡើងវិញនាចុងការិយបរិច្ឆេទឡើយ ហើយត្រូវបានវាស់វែងតាមថ្លៃដើមប្រវត្តិសាស្ត្រ (បានប្តូររូបិយប័ណ្ណដោយប្រើប្រាស់អត្រាប្តូរប្រាក់នាការលក់បរិច្ឆេទនៃប្រតិបត្តិការ) លើកលែងតែសមាសធាតុមិនមែនជារូបិយវត្ថុត្រូវបាន វាស់វែងតាមតម្លៃសមស្រប ដែលត្រូវបានប្តូរដោយប្រើប្រាស់អត្រាប្តូរប្រាក់នាការលក់បរិច្ឆេទដែលតម្លៃសមស្របត្រូវបានកំណត់។

៤. គោលនយោបាយគណនេយ្យជាសារវន្ត

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុម័ត គឺស្របជាមួយនឹងគោលនយោបាយ និងវិធីសាស្ត្រដែលបានអនុម័តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ លើកលែងតែគោលនយោបាយគណនេយ្យដែលមានបញ្ជាក់នៅក្នុងកំណត់សម្គាល់លេខ ៤.១ ដែលជាគណនីថ្មី និងជាគោលនយោបាយដែលបានអនុម័តដោយក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទនេះ។

៤.១ ការវិនិយោគទៅក្នុងបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ

ការវិនិយោគទៅក្នុងបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានបញ្ជាក់តាមថ្លៃដើមបូកនឹងការផ្លាស់ប្តូរក្រោយការទិញភាគហ៊ុនរបស់ក្រុមហ៊ុននៃទ្រព្យសកម្មសុទ្ធរបស់បុត្រសម្ព័ន្ធនៃក្រុមហ៊ុនបុត្រសម្ព័ន្ធចាប់តាំងពីកាលបរិច្ឆេទនៃការទិញដកការខាតបង់ឱនភាពតម្លៃ។

៤.២ ប្រតិបត្តិការតាមផ្នែក

ប្រតិបត្តិការតាមផ្នែក ជាធាតុផ្សំរបស់ក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងសកម្មភាពអាជីវកម្ម ហើយអាចទទួលបានប្រាក់ចំណូល និងបង្កើតចំណាយ រួមបញ្ចូលទាំងចំណូល និងចំណាយដែលទាក់ទងទៅនឹងប្រតិបត្តិការជាមួយនឹងសមាសធាតុផ្សេងទៀតណាមួយរបស់ក្រុមហ៊ុន។ លទ្ធផលប្រតិបត្តិការតាមផ្នែកទាំងអស់ ត្រូវបានត្រួតពិនិត្យយ៉ាងទៀងទាត់ដោយប្រធានប្រតិបត្តិការជាអ្នកធ្វើសេចក្តីសម្រេចចិត្ត ដើម្បីធ្វើការសម្រេចអំពីធនដែលត្រូវបែងចែកទៅតាមផ្នែក និងវាយតម្លៃទៅលើលទ្ធផលរបស់វា ព្រមទាំងសម្រាប់ព័ត៌មានហិរញ្ញវត្ថុដាច់ដោយឡែកដែលកើតមានឡើង។

ក្រុមហ៊ុនមានផ្នែកមួយដែលអាចរាយការណ៍បាន គឺការអភិវឌ្ឍអចលនទ្រព្យ។ ប្រធានប្រតិបត្តិការជាអ្នកធ្វើសេចក្តីសម្រេចធ្វើការត្រួតពិនិត្យលើរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលរាយការណ៍ពីលទ្ធផលតាមផ្នែកទាំងមូលរបស់ក្រុមហ៊ុន ដើម្បីធ្វើការវាយតម្លៃលើលទ្ធផលតាមផ្នែកដែលអាចរាយការណ៍បាន។

៤.៣ រដូវកាល

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺការអភិវឌ្ឍអចលនទ្រព្យ។ ពុំមានការប្រែប្រួលកត្តាពាក់ព័ន្ធសំខាន់ៗនៃសកម្មភាពអាជីវកម្មនេះឡើយ។

៥. ការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង

នៅពេលរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ គណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតជាច្រើនអំពីការទទួលស្គាល់ និងការវាស់វែងទ្រព្យសកម្ម បំណុល ចំណូល និងចំណាយ។ លទ្ធផលជាក់ស្តែងអាចខុសពីលទ្ធផលនៃការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលបានធ្វើឡើងដោយគណៈគ្រប់គ្រង ហើយកម្រស្មើនឹងលទ្ធផលដែលបានប៉ាន់ស្មាន។

ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលបានអនុវត្តនៅក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន រួមបញ្ចូលទាំងប្រភពសំខាន់ៗនៃភាពមិនប្រាកដប្រជានៃការប៉ាន់ស្មាន គឺដូចគ្នានឹងអ្វីដែលបានអនុវត្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់។

ជេអេស លេន គីរិនស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

៦. ទ្រព្យសម្បត្តិ និងបរិក្ខារ - សុទ្ធ

បម្រែបម្រួលសមតុល្យយោងនៃទ្រព្យសម្បត្តិ និងបរិក្ខាររបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	ដី		គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	បរិក្ខារ ការិយាល័យ	បរិក្ខារកុំព្យូទ័រ	ការកែលម្អ ទ្រព្យជួល	ទ្រព្យសកម្ម រយៈពេលវែង កំពុងដំណើរការ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)									
សមតុល្យយោងដុល									
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៥៦០.០០០	៩៧.៦៤៦	១៦.៧២០	៧.០១៦	៤.១៤៣	១៦.៥០៤	៥៧.៨៧៦	៧៥៩.៩០៥	៣.១០៤.២១២
ទិញបន្ថែម	-	-	-	១៣.៨៨៩	៣.៥០៨	១០.៤៧១	-	២៧.៨៦៨	១១៣.៤៥១
ការផ្ទេរមកពីសន្និធិ	-	៨៦.៤៦០	-	-	-	-	-	៨៦.៤៦០	៣៥១.៩៧៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(៥០.៨៥៤)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៥៦០.០០០	១៨៤.១០៦	១៦.៧២០	២០.៩០៥	៧.៦៥១	២៦.៩៧៥	៥៧.៨៧៦	៨៧៤.២៣៣	៣.៥១៨.៧៨៨
រំលស់បង្គរ									
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	-	(៣៧.០៧០)	(១២.៨០៤)	(២.០៩៤)	(២.៨១៧)	(៤.៩៥២)	-	(៥៩.៧៣៧)	(២៤៤.០២៦)
រំលស់	-	(១១.២០៦)	(៣.៤៧៨)	(៣.៥១២)	(៥៩១)	(២.១៧៤)	-	(២០.៩៦១)	(៨៥.៣៣២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	៤.៥៤៨
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	-	(៤៨.២៧៦)	(១៦.២៨២)	(៥.៦០៦)	(៣.៤០៨)	(៧.១២៦)	-	(៨០.៦៩៨)	(៣២៤.៨១០)
សមតុល្យយោងគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៥៦០.០០០	១៣៥.៨៣០	៤៣៨	១៥.២៩៩	៤.២៤៣	១៩.៨៤៩	៥៧.៨៧៦	៧៩៣.៥៣៥	៣.១៩៣.៩៧៨

ទ្រព្យសកម្មរយៈពេលវែងកំពុងដំណើរការ គឺជាការអភិវឌ្ឍកម្មវិធីកុំព្យូទ័រសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។ សមតុល្យនេះ ត្រូវបានកំណត់តាមថ្លៃដើមដែលកំពុងអភិវឌ្ឍរហូតដល់កម្មវិធីកុំព្យូទ័ររួចរាល់សម្រាប់ការប្រើប្រាស់តាមការគ្រោងទុក។ ទ្រព្យសកម្មដែលកំពុងដំណើរការមិនត្រូវបានរំលស់ទេរហូតដល់ទ្រព្យសកម្មទាំងនេះត្រូវបានបញ្ចប់ និងរួចរាល់សម្រាប់ការប្រើប្រាស់តាមការគ្រោងទុក។

ជេអេស លែន គីរិនស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

៦. ទ្រព្យសម្បត្តិ និងបរិក្ខារ - សុទ្ធ (ត)

	ដី	អគារ	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	បរិក្ខារ ការិយាល័យ	បរិក្ខារកុំព្យូទ័រ	ការកែលម្អ ទ្រព្យជួល	ទ្រព្យសកម្ម រយៈពេលវែង កំពុងដំណើរការ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
(បានធ្វើសវនកម្ម)									
សមតុល្យយោងដុល									
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៥៦០.០០០	៩៧.៦៤៦	១៦.៧២០	២.៨១៦	៤.១៤៣	១៦.៥០៤	២១.៣៨១	៧១៩.២១០	២.៩៦០.៩៨៨
ទិញបន្ថែម	-	-	-	៤.២០០	-	-	៣៦.៤៩៥	៤០.៦៩៥	១៦៧.២៥៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(២៤.០៣២)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៥៦០.០០០	៩៧.៦៤៦	១៦.៧២០	៧.០១៦	៤.១៤៣	១៦.៥០៤	៥៧.៨៧៦	៧៥៩.៩០៥	៣.១០៤.២១២
រំលស់បង្គរ									
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	-	(២៧.៣០៦)	(៩.២៣៤)	(១.១០៣)	(២.៤១៦)	(៣.៣០០)	-	(៤៣.៣៥៩)	(១៧៨.៥០៩)
រំលស់	-	(៩.៧៦៤)	(៣.៥៧០)	(៩៩១)	(៤០១)	(១.៦៥២)	-	(១៦.៣៨៨)	(៦៧.៣១៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	១.៧៩៧
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	-	(៣៧.០៧០)	(១២.៨០៤)	(២.០៩៤)	(២.៨១៧)	(៤.៩៥២)	-	(៥៩.៧៣៧)	(២៤៤.០២៦)
សមតុល្យយោងគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៥៦០.០០០	៦០.៥៧៦	៣.៩១៦	៤.៩២២	១.៣២៦	១១.៥៥២	៥៧.៨៧៦	៧០០.១៦៨	២.៨៦០.១៨៦

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុនបានធ្វើកិច្ចសន្យា និងសេចក្តីប្រកាសនៃបរិច្ឆេទបញ្ចប់ជាមួយភាគហ៊ុនិករបស់ខ្លួនក្នុងការកាន់កាប់ដីដែលបានប្រើសម្រាប់ជាការិយាល័យតាំងបង្ហាញរបស់ខ្លួន។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គណៈគ្រប់គ្រងជឿជាក់ថាសមតុល្យដែលអាចប្រមូលមកវិញបាននៃទ្រព្យសម្បត្តិ និងបរិក្ខាររបស់ក្រុមហ៊ុនលើសពីសមតុល្យយោងរបស់ខ្លួន ដូចនេះហើយ ពុំមានការខាតបង់លើឱនភាពតម្លៃត្រូវបានទទួលស្គាល់នោះឡើយ។

គណនេយ្យ លេខ គីរីវង្ស

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ជប់

៧. ទ្រព្យសម្បត្តិវិនិយោគ

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ថ្លៃដើម				
សមតុល្យគិតត្រឹមដើមឆ្នាំ	២.៩៣២.៧៣១	១១.៩៨០.២០៦	-	-
ទិញបន្ថែម	-	-	៩០៤.៦៨៣	៣.៧១៨.២៤៧
ផ្ទេរពីការអភិវឌ្ឍទ្រព្យសម្បត្តិ	-	-	១.៦២៩.៣៦០	៦.៦៩៦.៦៧០
ផ្ទេរពីសន្និធិ	២៣.១៤៧	៩៤.២០៨	៣៩៨.៦៨៨	១.៦៣៨.៦០៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៧៧.០០៥)	-	(៧៣.៣១៩)
សមតុល្យគិតត្រឹមចុងឆ្នាំ	២.៩៥៥.៨៧៨	១១.៨៩៧.៤០៩	២.៩៣២.៧៣១	១១.៩៨០.២០៦
រំលស់បង្គរ				
សមតុល្យគិតត្រឹមដើមឆ្នាំការិយបរិច្ឆេទ	(២៦៧.៦៤៣)	(១.០៩៣.៣២២)	-	-
រំលស់	(៨៤.៤៩១)	(៣៤៣.៩៦៣)	(២៨.៦៧៦)	(១១៧.៨៤៨)
ឱនភាពតម្លៃ	(១១៥.៧៦៩)	(៤៧១.២៩៦)	(២៣៨.៩៦៧)	(៩៨២.១៥៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២៥.០៧១	-	៦.៦៩០
សមតុល្យគិតត្រឹមចុងឆ្នាំ	(៤៦៧.៩០៣)	(១.៨៨៣.៣១០)	(២៦៧.៦៤៣)	(១.០៩៣.៣២២)
សមតុល្យយោងគិតត្រឹមចុងឆ្នាំ	២.៤៨៧.៩៧៥	១០.០១៤.០៩៩	២.៦៦៥.០៨៨	១០.៨៨៦.៨៨៤

រូបបញ្ចូលដូចដែលបានបញ្ជាក់ខាងលើមានដូចជា៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ចំណាត់ថយន្ត	១.៦២៩.៣៦០	៦.៥៥៨.១៧៤	១.៦២៩.៣៦០	៦.៦៥៥.៩៣៦
ឧសដ្ឋ	១.៣០៩.៦៥៤	៥.២៧១.៣៥៧	១.២៨៦.៥០៧	៥.២៥៥.៣៨១
បរិក្ខារ	១៦.៨៦៤	៦៧.៨៧៨	១៦.៨៦៤	៦៨.៨៨៩
	២.៩៥៥.៨៧៨	១១.៨៩៧.៤០៩	២.៩៣២.៧៣១	១១.៩៨០.២០៦

ជេអេស លេន គីរិនស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

ចំណូល និងចំណាយ ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
ចំណូលលើការជួល (កំណត់សម្គាល់លេខ ២២)	២៣.៧១៦	៩៦.៥៤៨	១៣.៣៧៦	៥៤.៩៧៥
ចំណាយប្រតិបត្តិការ				
រំលស់ (កំណត់សម្គាល់លេខ ២៥)	៨៤.៤៩១	៣៤៣.៩៦៣	២៨.៦៧៦	១១៧.៨៥៨
កម្រៃជើងសា (កំណត់សម្គាល់លេខ ២៥)	១.៥១០	៦.១៤៦	១.៤១៣	៥.៨០៨
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាស ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាស ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
ចំណូលលើការជួល (កំណត់សម្គាល់លេខ ២២)	៦.៤៦១	២៦.១២២	៩.២២៩	៣៨.០១៤
ចំណាយប្រតិបត្តិការ				
រំលស់ (កំណត់សម្គាល់លេខ ២៥)	២១.២៩៧	៨៦.១០៤	២១.០៦៤	៨៦.៧៦៣
កម្រៃជើងសា (កំណត់សម្គាល់លេខ ២៥)	-	-	៦៣៧	២.៦២៤

(ទំព័រនេះត្រូវបានទុកចន្លោះទំនេរដោយចេតនា)

៨. សន្និដ្ឋានបច្ចេកទេស

ព័ត៌មានលម្អិតអំពីសន្និដ្ឋានរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
បន្ទប់ខុសដូ	៣.៨៥១.៧២១	១៥.៥០៣.១៧៧	៤.០៤១.៩៥៧	១៦.៥១១.៣៩៥
ចំណាត់ថយន្ត	៦១៩.១៥៧	២.៤៩២.១០៧	៦១៩.១៥៧	២.៥២៩.២៥៦
បន្ទប់សម្រាប់ជាការិយាល័យពាណិជ្ជកម្ម	២៣.១៤៨	៩៣.១៧១	១៣២.៧៥៥	៥៤២.៣០៤
	៤.៤៩៤.០២៦	១៨.០៨៨.៤៥៥	៤.៧៩៣.៨៦៩	១៩.៥៨២.៩៥៥
ដក៖ សំវិធានធនលើសន្និដ្ឋានដែលបញ្ចុះថ្លៃដើម	(២៩០.៣៦៤)	(១.១៨២.០៧២)	(១៥៥.៥៦៤)	(៦៣៥.៣៦៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៣.៣៥៧	-	(១១១)
	៤.២០៣.៦៦២	១៦.៩១៩.៧៤០	៤.៦៣៨.៣០៥	១៨.៩៤៧.៤៧៦

បម្រែបម្រួលនៃសំវិធានធនលើសន្និដ្ឋានដែលបានជម្រះចេញពីបញ្ជី

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ឆ្នាំ២០២៤		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
គិតត្រឹមថ្ងៃទី១ ខែមករា	(១៥៥.៥៦៤)	(៦៣៩.៣៦៨)	-	-
បម្រែបម្រួលនៃសំវិធានធនលើសន្និដ្ឋានបញ្ចុះថ្លៃដើម	(១៣៤.៨០០)	(៥៤៨.៧៧១)	(១៥៥.៥៦៤)	(៦៣៩.៣៦៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៦.០៦៧	-	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	(២៩០.៣៦៤)	(១.១៨២.០៧២)	(១៥៥.៥៦៤)	(៦៣៩.៣៦៨)

ថ្លៃដើមសន្និដ្ឋានដែលបានលក់ក្នុងអំឡុងពេលការិយបរិច្ឆេទមានសមតុល្យ ២.៧០១.៣៩៤ ដុល្លារអាមេរិក ឬស្មើទៅនឹង ១០.៩៩៤.៣៧៥.០០០ រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មានសមតុល្យ ១២.៧៩៤.៨៦៤ ដុល្លារអាមេរិក ឬស្មើទៅនឹង ៥២.៥៨៦.៨៩១.០០០ រៀល) និងត្រូវបានទទួលស្គាល់ជាថ្លៃដើមនៃការលក់អចលនទ្រព្យ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សន្និដ្ឋានដែលមានថ្លៃដើមក្នុងសមតុល្យ ៣៨.១២៣ ដុល្លារអាមេរិក ឬស្មើទៅនឹង ១៥៣.៤៤៥.០០០ រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មានសមតុល្យ ៣៨.១២៣ ដុល្លារអាមេរិក ឬស្មើទៅនឹង ១៥៦.៩៥២.០០០ រៀល) ត្រូវបានដាក់ធានាជាទ្រព្យបញ្ចាំលើប្រាក់កម្ចីរបស់ក្រុមហ៊ុនដូចដែលបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ១៩(ក)។

ក្នុងអំឡុងពេលការិយបរិច្ឆេទ ក្រុមហ៊ុនបានលុបចោលកិច្ចព្រមព្រៀងទិញជាមួយអតិថិជនដែលមានការខកខានសងជាច្រើនដង ការទទួលបានសិទ្ធិជាម្ចាស់កម្មសិទ្ធិកាន់កាប់ឡើងវិញជាបន្តបន្ទាប់ និងការធ្វើចំណាត់ថ្នាក់អចលនទ្រព្យដែលបានលក់ជាផ្នែកនៃសន្និដ្ឋានរបស់ខ្លួន។

៩. ថ្លៃដើមអតិវិធានសម្បត្តិ

បម្រែបម្រួលសមតុល្យយោងនៃថ្លៃដើមអតិវិធានសម្បត្តិរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ថ្លៃដើម				
សមតុល្យគិតត្រឹមដើមឆ្នាំ	១.៨១០.៤០០	៧.៣៩៥.៤៨៤	១២.៣៨០.៥៤៧	៥០.៩៧០.៧១២
សន្និធិដែលបានធ្វើមូលធនកម្មក្នុងអំឡុងឆ្នាំ	-	-	(១៦.២៣៦.៦៤៦)	(៦៦.៧៣២.៦១៥)
ទ្រព្យសម្បត្តិវិនិយោគដែលបានធ្វើ				
មូលធនកម្មក្នុងអំឡុងឆ្នាំ	-	-	(១.៦២៩.៣៦០)	(៦.៦៩៦.៦៧០)
ថ្លៃដើមអតិវិធានដែលបានធ្វើមូលធនកម្ម				
ក្នុងអំឡុងឆ្នាំ	-	-	៧.២៩៥.៨៥៩	២៩.៩៨៥.៩៨០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១០៨.៦២៤)	-	(១៣១.៩២៣)
សមតុល្យគិតត្រឹមចុងឆ្នាំ	១.៨១០.៤០០	៧.២៨៦.៨៦០	១.៨១០.៤០០	៧.៣៩៥.៤៨៤

១០. ទ្រព្យសកម្មកិច្ចសន្យា

ព័ត៌មានលម្អិតអំពីទ្រព្យសកម្មកិច្ចសន្យារបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ថ្លៃដើម				
សមតុល្យគិតត្រឹមដើមឆ្នាំ	១២.២៥៦.៥៧៥	៥០.០៦៨.១០៩	(៦៦៣.២៥៤)	(២.៧៣០.៦១៧)
ចំណូលដែលបានទទួលស្គាល់ក្នុងអំឡុងឆ្នាំពីការលក់អចលនទ្រព្យ (ដោយរាប់បញ្ចូលអាករលើតម្លៃបន្ថែម)	៤.៨៥៩.៨៨៥	១៩.៧៨៤.៥៩០	១៨.៤៥៤.៨០៥	៧៥.៨៤៩.២៤៩
ទ្រព្យសកម្មដែលផ្ទេរកម្មសិទ្ធិកាន់កាប់ឡើងវិញ	(៣.៥៣៣.៥៦៦)	(១៤.៣៨៥.១៤៧)	(១.៦០០.៧១៣)	(៦.៥៧៨.៩៣០)
វិក្កយបត្រ	(៣.២៩៧.៣០៧)	(១៣.៤២៣.៣៣៧)	(៣.៦៩២.៩៣៧)	(១៥.១៧៧.៩៧១)
ជម្រះចេញពីបញ្ជី	(៤១.៥៤៤)	(១៦៩.១២៦)	(២៤១.៣២៦)	(៩៩១.៨៥០)
ការខាតបង់ឥណទានដែលរំពឹងទុក	(៣២.០៨៦)	(១៣០.៦២២)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦៤១.៣៤០)	-	(៣០១.៧៧២)
សមតុល្យគិតត្រឹមចុងឆ្នាំ	១០.២១១.៩៥៧	៤១.១០៣.១២៧	១២.២៥៦.៥៧៥	៥០.០៦៨.១០៩

រាល់បំណុលកិច្ចសន្យាទាំងអស់ដែលបានទទួលស្គាល់ពីការិយបរិច្ឆេទមុន ត្រូវបានកាត់ត្រាជាចំណូលគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងអំឡុងពេលកាលបរិច្ឆេទនេះ ក្រុមហ៊ុនបានលុបចោលកិច្ចព្រមព្រៀងមួយចំនួនរបស់អតិថិជនដែលខកខានក្នុងការសងជាច្រើនដងដែលបណ្តាលឱ្យមានការជម្រះចេញពីបញ្ជីក្នុងសមតុល្យ ៤១.៥៤៤ ដុល្លារអាមេរិក ឬស្មើទៅនឹង ១៦៩.១២៦.០០០ រៀល និងការស្តារឡើងវិញក្នុងសមតុល្យ ៣.៥៣៣.៥៦៦ ដុល្លារអាមេរិក ឬស្មើទៅនឹង ១៤.៣៨៥.១៤៧.០០០ រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣) ការជម្រះចេញពីបញ្ជីក្នុងសមតុល្យ ២៤១.៣២៦ ដុល្លារអាមេរិក ឬស្មើទៅនឹង ៩៩១.៨៥០.០០០ រៀល និងការស្តារឡើងវិញក្នុងសមតុល្យ ១.៦០០.៧១៣ ដុល្លារអាមេរិក ឬស្មើទៅនឹង ៦.៥៧៨.៩៣០.០០០ រៀល) ត្រូវបានផ្ទេរទៅគណនីសន្និធិ។

តារាងខាងក្រោមនេះបង្ហាញពីសមតុល្យយោងនៃទ្រព្យសកម្មកិច្ចសន្យារបស់ក្រុមហ៊ុន៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
រយៈពេលខ្លី	២.៩៤១.៩០២	១១.៨៤១.១៥៦	១.៨៧៣.៧៤២	៧.៦៥៤.២៣៦
រយៈពេលវែង	៧.២៧០.០៥៥	២៩.២៦១.៩៧១	១០.៣៨២.៨៣៣	៤២.៤១៣.៨៧៣
	១០.២១១.៩៥៧	៤១.១០៣.១២៧	១២.២៥៦.៥៧៥	៥០.០៦៨.១០៩

គណនីត្រូវទទួលដែលទាក់ទងនឹងសមតុល្យដែលអតិថិជនជំពាក់ដែលមិនបានប្រមូលដោយផ្អែកលើកាលវិភាគនៃការទូទាត់សងតាមកិច្ចសន្យាលក់ និងទិញ។ ព័ត៌មានលម្អិតនៃកិច្ចសន្យាត្រូវទទួលរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
គណនីត្រូវទទួល - ផុល	១.៥៧៣.៨១៧	៦.៣៣៤.៦១៣	៤៨៧.៦៤៥	១.៩៩២.០៣០
ការខាតបង់ឥណទានដែលរំពឹងទុក	(១២.១៧៤)	(៤៩.៥៦០)	-	-
ជម្រះចេញពីបញ្ជី	(៦០៩)	(២.៤៧៩)	(២៦.១៣១)	(១០៧.៣៩៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥៨៨	-	៦៥៣
គណនីត្រូវទទួល - សុទ្ធ	១.៥៦១.០៣៤	៦.២៨៣.១៦២	៤៦១.៥១៤	១.៨៨៥.២៨៥

ជេអេស លេន គីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

បម្រែបម្រួលសំវិធានធននៃទ្រព្យសកម្មកិច្ចសន្យា និងគណនីត្រូវទទួល៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
គិតត្រឹមថ្ងៃទី១ ខែមករា	-	-	-	-
បម្រែបម្រួលសំវិធានធនសម្រាប់ការខាតបង់				
ឥណទានដែលរំពឹងទុកនៃទ្រព្យសកម្មកិច្ចសន្យា				
និងគណនីត្រូវទទួល	(៤៤.២៦០)	(១៨០.១៨២)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	(៤៤.២៦០)	(១៨០.១៨២)	-	-

ចំណាយដែលបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាត ត្រូវបានសង្ខេបដូចខាងក្រោម៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
ការខាតបង់ឥណទានដែលរំពឹងទុកលើទ្រព្យសកម្ម				
កិច្ចសន្យា និងគណនីត្រូវទទួល	៤៤.២៦០	១៨០.១៨២	-	-
ជម្រះចេញពីបញ្ជី	៤២.១៥៣	១៧១.៦០៥	២៦៧.៤៥៧	១.០៩៩.២៤៨
	៨៦.៤១៣	៣៥១.៧៨៧	២៦៧.៤៥៧	១.០៩៩.២៤៨

១១. ចំណាយបង់មុន និងគណនីត្រូវទទួលផ្សេងៗ

ព័ត៌មានលម្អិតអំពីចំណាយបង់មុន និងគណនីត្រូវទទួលផ្សេងៗរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
អាករលើតម្លៃបន្ថែមធាតុចូល	២០៦.៥១១	៨៣១.២០៧	-	-
គណនីត្រូវទទួលពីភាគីពាក់ព័ន្ធ	១៥.៣៥៥	៦១.៨០៤	៤.៨៥០	១៩.៨១២
គណនីត្រូវទទួលផ្សេងៗ	១.៦៤៩	៦.៦៣៧	៤.៩៥១	២០.២២៥
	២២៣.៥១៥	៩០៩.៦៤៨	៩.៨០១	៤០.០៣៧

ជេអេស វេនឈី អ៊ីលីណូ
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
 គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
តាមថ្លៃដើម				
ភាគហ៊ុនមិនបានដកស្រង់តម្លៃ	៥០០.០០០	២.០០០.០០០	-	-
បូក៖ ចំណែកខាតរបស់បុត្រសម្ព័ន្ធនៃក្រុមហ៊ុនបុត្រ				
សម្ព័ន្ធដែលបានកត់ត្រាក្នុងគណនីមូលធន	(៩.៩៥០)	(៤០.៥០៦)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១២.៩៥៧	-	-
	៤៩០.០៥០	១.៩៧២.៤៥១	-	-

ព័ត៌មានលម្អិតអំពីបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបុត្រសម្ព័ន្ធមានដូចខាងក្រោម៖

ឈ្មោះ	ទីតាំង អាជីវកម្មចម្បង	ការប្រាក់ ប្រសិទ្ធភាព (%) ឆ្នាំ២០២៤	សកម្មភាពចម្បង
ជេអេស វេនឈី ឯ.ក	ប្រទេសកម្ពុជា	៤០%	ការកាន់កាប់ការវិនិយោគ

កាន់កាប់ដោយប្រយោលតាមរយៈជេអេស វេនឈី ឯ.ក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលស៊ីអេច ម៉ាយក្រូហ្វាយនែន ម.ក *	ប្រទេសកម្ពុជា	១៦%	ចូលរួមក្នុងគ្រប់ទិដ្ឋភាពនៃអាជីវកម្ម មីក្រូហិរញ្ញវត្ថុ និងការផ្តល់សេវា ហិរញ្ញវត្ថុពាក់ព័ន្ធក្នុងប្រទេសកម្ពុជា
--	---------------	-----	--

* មិនបានត្រួតពិនិត្យដោយក្រុមហ៊ុន ហ្គេន សនចិន (ខេមបូឌា) លីមីធីត

(ទំព័រនេះត្រូវបានទុកចន្លោះទំនេរដោយចេតនា)

ជេអេស លេង គីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

តារាងខាងក្រោមសង្ខេបព័ត៌មានជាសារវន្តរបស់បុត្រសម្ព័ន្ធនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ការកែតម្រូវលើភាពខុសគ្នាណាមួយនៅក្នុងគោលនយោបាយគណនេយ្យ និងផ្ទៀងផ្ទាត់ព័ត៌មានទៅនឹងសមតុល្យយោងនៃភាគកម្មនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន។

ឆ្នាំ២០២៤

ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ

ទ្រព្យសកម្មរយៈពេលវែង	១.៤២១.៤២៦
ទ្រព្យសកម្មរយៈពេលខ្លី	៣០៦.៥១៦
បំណុលរយៈពេលខ្លី	១៤៤.០៨៤
ទ្រព្យសកម្មសុទ្ធ	១.៥៨៣.៨៥៨

សង្ខេបនៃលទ្ធផលហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ

ខាតក្នុងឆ្នាំ/ចំណូលលម្អិតសរុប	(២៦.១៦៥)
-------------------------------	----------

រួមបញ្ចូលក្នុងចំណូលលម្អិតសរុបគឺ៖

ចំណូល	៦៦.១៦៩
-------	--------

ការផ្ទៀងផ្ទាត់នៃទ្រព្យសកម្មសុទ្ធទៅនឹងសមតុល្យយោងគិតត្រឹមថ្ងៃទី៣១ ខែធ្នូ

ចំណែកនៃទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុន	២៥៣.៤១៧
--------------------------------------	---------

សមតុល្យយោងនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	២៥៣.៤១៧
---	---------

ចំណែកនៃលទ្ធផលរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ

ចំណែកនៃចំណេញ ឬខាតរបស់ក្រុមហ៊ុន	(៤.១៨៦)
--------------------------------	---------

ចំណែកនៃចំណូលលម្អិតសរុបរបស់ក្រុមហ៊ុន	(៤.១៨៦)
-------------------------------------	---------

(ទំព័រនេះត្រូវបានទុកចន្លោះទំនេរដោយចេតនា)

១៣. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទនៃរបាយការណ៍ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ ដែលអាចធ្វើការផ្ទៀងផ្ទាត់បានជាមួយនឹងសមាសធាតុដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
សាច់ប្រាក់ក្នុងធនាគារ	១៤០.៦១០	៥៦៥.៩៥៥	១៩២.១៦៨	៧៨៥.០០៦
សាច់ប្រាក់ក្នុងដៃ	-	-	១៦.៥៩៨	៦៧.៨០៣
	១៤០.៦១០	៥៦៥.៩៥៥	២០៨.៧៦៦	៨៥២.៨០៩

ចំណូលការប្រាក់ដែលទទួលបានពីសាច់ប្រាក់ក្នុងធនាគារមានសមតុល្យ ៥៤ ដុល្លារអាមេរិក ឬស្មើនឹង ២២០.០០០ រៀល ក្នុងអំឡុង ការិយបរិច្ឆេទនេះ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មានសមតុល្យ ៤២៣ ដុល្លារអាមេរិក ឬស្មើទៅនឹង ១.៧៣៩.០០០ រៀល)។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនទទួលបានប្រាក់បញ្ញើអាចបង្វិលមកវិញបាន និងការទូទាត់បុរេប្រទានដែលទទួលបានពី ម្ចាស់បន្ទប់ទៅលើការជួសជុលកែលម្អ កម្រៃសេវាគ្រប់គ្រង និងមូលនិធិដាក់សន្សំប្រុងក្នុងសមតុល្យ ១៥៨.៦៥០ ដុល្លារអាមេរិក ឬ ស្មើទៅនឹង ៦៣៨.៥៦៦.០០០ រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មានសមតុល្យ ៤៧.៩១៩ ដុល្លារអាមេរិក ឬស្មើទៅនឹង ១៩៥.៧៤៩.០០០ រៀល)។

បន្ថែមពីនេះទៀត ក្រុមហ៊ុនបានធ្វើការទូទាត់ជំនួសសម្រាប់ការគ្រប់គ្រងអចលនទ្រព្យរបស់ Garden Residency ២ ក្នុងអំឡុងការិយបរិច្ឆេទ នៃរបាយការណ៍ដែលមានសមតុល្យសរុប ១៥៨.៥៦៥ ដុល្លារអាមេរិក ឬស្មើទៅនឹង ៦៣៨.២២៤.០០០ រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មានសមតុល្យ ១៦.៨០៦ ដុល្លារអាមេរិក ឬស្មើទៅនឹង ៦៨.៦៥៣.០០០ រៀល)។ ការទូទាត់ទាំងនេះរួមបញ្ចូលទាំងចំណាយប្រតិបត្តិការ និង ចំណាយទឹកភ្លើង។

សមតុល្យសុទ្ធនៃប្រាក់បញ្ញើអាចបង្វិលមកវិញបាន និងការទូទាត់បុរេប្រទានគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបានពិចារណា ទៅលើការកាត់កងជាមួយនឹងការទូទាត់សងជំនួសដែលបានធ្វើឡើងមានសមតុល្យ ៨៥ ដុល្លារអាមេរិក ឬស្មើទៅនឹង ៣៤២.០០០ រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មានសមតុល្យ ៣១.១១៣ ដុល្លារអាមេរិក ឬស្មើទៅនឹង ១២៧.០៩៦.០០០ រៀល)។ ក្រុមហ៊ុនគ្រប់គ្រង ប្រតិបត្តិការទាំងនេះដោយអនុលោមតាមគោលការណ៍របស់ខ្លួន។

ក្រុមហ៊ុនចាត់ទុកប្រាក់បញ្ញើអាចបង្វិលមកវិញបានដែលបានទទួលជាខ្ទង់ក្រៅតារាងតុល្យការរហូតដល់ការកើតមានឡើងនូវព្រឹត្តិការណ៍ ដែលបង្កឱ្យមានកាតព្វកិច្ចសងប្រាក់មកវិញ។ ដូចគ្នានេះដែរ ការទូទាត់ត្រូវបានចាត់ទុកថាខ្ទង់ក្រៅតារាងតុល្យការរហូតដល់មាន ការទូទាត់សងមកវិញ ឬការទូទាត់កើតមានឡើង។

១៤. សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលភតិសន្យា

ក្រុមហ៊ុនមានកិច្ចសន្យាភតិសន្យាជាមួយភាគហ៊ុនិកមួយរូបរបស់ក្រុមហ៊ុនសម្រាប់អគារដែលបានប្រើប្រាស់ជាការិយាល័យសាជីវកម្មរបស់ខ្លួនដែលមានរយៈពេល ២ឆ្នាំ ជាកិច្ចសន្យាមិនអាចលុបចោលបាន ដែលចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមហ៊ុនពុំមានការរឹតត្បិតពីការជួល និងការជួលបន្តទ្រព្យសកម្មភតិសន្យានេះទេ។

បម្រែបម្រួលសមតុល្យយោងនៃសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ថ្លៃដើម				
សមតុល្យគិតត្រឹមដើមការិយបរិច្ឆេទ/ឆ្នាំ	១២១.០០៨	៤៩៤.៣១៨	១២៣.៤៦៨	៥០៨.៣១៨
បន្ថែម	-	-	១២១.០០៨	៤៩៧.៣៤៣
ភតិសន្យាដែលផុតកាលកំណត់	-	-	(១២៣.៤៦៨)	(៥០៧.៤៥៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៧.២៦១)	-	(៣.៨៩០)
សមតុល្យគិតត្រឹមចុងការិយបរិច្ឆេទ/ឆ្នាំ	១២១.០០៨	៤៨៧.០៥៧	១២១.០០៨	៤៩៤.៣១៨
រំលស់បង្គរ				
សមតុល្យគិតត្រឹមដើមការិយបរិច្ឆេទ/ឆ្នាំ	(៣០.២៥២)	(១២៣.៥៨០)	(៩២.៦០១)	(៣៨១.២៣៩)
រំលស់	(៦០.៥០៤)	(២៤៦.៣១២)	(៦១.១១៩)	(២៥១.១៩៩)
ភតិសន្យាដែលផុតកាលកំណត់	-	-	១២៣.៤៦៨	៥០៧.៤៥៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤.៥៩៩	-	១.៤០៥
សមតុល្យគិតត្រឹមចុងការិយបរិច្ឆេទ/ឆ្នាំ	(៩០.៧៥៦)	(៣៦៥.២៩៣)	(៣០.២៥២)	(១២៣.៥៨០)
សមតុល្យយោងគិតត្រឹមចុងការិយបរិច្ឆេទ/ឆ្នាំ	៣០.២៥២	១២១.៧៦៤	៩០.៧៥៦	៣៧០.៧៣៨

បំណុលភតិសន្យាទាក់ទងទៅនឹងតម្លៃបច្ចុប្បន្នលើការទូទាត់ភតិសន្យាតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងភតិសន្យាទាំងនោះ។

(ទំព័រនេះត្រូវបានទុកចន្លោះឱ្យទំនេរដោយចេតនា)

ជេអេស លេន ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

បម្រែបម្រួលបំណុលភតិសន្យាមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
សមតុល្យគិតត្រឹមដើមការិយបរិច្ឆេទ/ឆ្នាំ	៩២.៨៦៨	៣៧៩.៣៦៦	៣២.៦១៩	១៣៤.២៩២
បន្ថែម	-	-	១២១.០០៨	៤៩៧.៣៤៣
ចំណាយការប្រាក់	៦.២៣៦	២៥.៣៨៧	៥.៩១៣	២៤.៣០២
ការទូទាត់សងប្រាក់ដើម	(៦០.៤៣៧)	(២៤៦.០៣៩)	(៦០.៧៥៩)	(២៤៩.៧១៩)
ការទូទាត់សងការប្រាក់	(៦.២៣៦)	(២៥.៣៨៧)	(៥.៩១៣)	(២៤.៣០២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៧៩២)	-	(២.៥៥០)
សមតុល្យគិតត្រឹមចុងការិយបរិច្ឆេទ/ឆ្នាំ	៣២.៤៣១	១៣០.៥៣៥	៩២.៨៦៨	៣៧៩.៣៦៦

តារាងខាងក្រោមបង្ហាញពីសមតុល្យយោងនៃបំណុលភតិសន្យារបស់ក្រុមហ៊ុន៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
រយៈពេលខ្លី	៣២.៤៣១	១៣០.៥៣៥	៦០.៤៣៦	២៤៦.៨៨១
រយៈពេលវែង	-	-	៣២.៤៣២	១៣២.៤៨៥
	៣២.៤៣១	១៣០.៥៣៥	៩២.៨៦៨	៣៧៩.៣៦៦

មូលដ្ឋានអត្រាការប្រាក់នៃបំណុលភតិសន្យា គឺមានអត្រា ៩,៥%។

ព័ត៌មានលម្អិតអំពីការទូទាត់ភតិសន្យាអប្បបរមានាពេលអនាគតត្រូវបានសង្ខេបដូចខាងក្រោម៖

	ក្នុងអំឡុងពេល ១ឆ្នាំ ដុល្លារអាមេរិក	១ ទៅ ២ ឆ្នាំ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សរុប	
			ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ការទូទាត់ភតិសន្យា	៣៣.៣៣៦	-	៣៣.៣៣៦	១៣៤.១៧៧
ចំណាយហិរញ្ញវត្ថុ	(៩០៥)	-	(៩០៥)	(៣.៦៤២)
តម្លៃបច្ចុប្បន្នសុទ្ធ	៣២.៤៣១	-	៣២.៤៣១	១៣០.៥៣៥

ជេអេស លេន គីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

	ក្នុងអំឡុងពេល ១ឆ្នាំ ដុល្លារអាមេរិក	១ ទៅ ២ ឆ្នាំ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ការទូទាត់ភតិសន្យា	៦៦.៦៧២	៣៣.៣៣៧	១០០.០០៩	៤០៨.៥៣៧
ចំណាយហិរញ្ញវត្ថុ	(៦.២៣៦)	(៩០៥)	(៧.១៤១)	(២៩.១៧១)
តម្លៃបច្ចុប្បន្នសុទ្ធ	៦០.៤៣៦	៣២.៤៣២	៩២.៨៦៨	៣៧៩.៣៦៦

ចំណាយទាក់ទងនឹងភតិសន្យារយៈពេលខ្លីក្នុងអំឡុងការិយបរិច្ឆេទនេះមានសមតុល្យ ២៦៧ ដុល្លារអាមេរិក ឬស្មើនឹង ១.០៨៧.០០០ រៀល (ឆ្នាំ២០២៣៖ មានសមតុល្យ ២៦៧ ដុល្លារអាមេរិក ឬ ១.០៩៧.០០០ រៀល) ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់លេខ ២៤។

១៥. ឥណទានដែលត្រូវទទួល

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនបានផ្តល់ឥណទានដល់តតិយជនមួយ។ ឥណទាននេះ មិនមានទ្រព្យធានាតែទទួលបាន អត្រាការប្រាក់ប្រសិទ្ធភាពក្នុងអត្រា ១៣,៩៤% និងមានកាលបរិច្ឆេទផុតកំណត់សងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

១៦. ដើមទុន

បម្រែបម្រួលនៃដើមទុនដែលបានអនុម័តឱ្យបោះផ្សាយមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
ចំនួនភាគហ៊ុន	សមតុល្យ	ចំនួនភាគហ៊ុន	សមតុល្យ	
ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	
បានចុះបញ្ជី បានបោះផ្សាយ និង				
បានទូទាត់ពេញលេញ	២៥.៧១០.០០០	៦៤២.៧៥០	២.៥៧១.០០០	២៥.៧១០.០០០
			៦៤២.៧៥០	២.៥៧១.០០០

១៧. បុព្វលាភភាគហ៊ុន

បុព្វលាភភាគហ៊ុនជាទូទៅតំណាងឱ្យសមតុល្យលើសដែលក្រុមហ៊ុនទទួលបានពីតម្លៃចារឹកនៃភាគហ៊ុនរបស់ខ្លួន ដោយអនុលោមតាម ការបោះផ្សាយភាគហ៊ុន ដកចេញនូវថ្លៃដើមប្រតិបត្តិការដែលបានបែងចែកដោយផ្ទាល់ក្នុងការបោះផ្សាយភាគហ៊ុន។

ជេអេស លេន គីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

ក. ព័ត៌មានលម្អិតរបស់ឥណទានពីធនាគារពាណិជ្ជមានដូចខាងក្រោម៖

កាលបរិច្ឆេទនៃកិច្ចសន្យា	សមតុល្យប្រាក់ដើម	ទ្រព្យធានាបញ្ចាំ	អត្រាការប្រាក់ប្រសិទ្ធភាព	កាលបរិច្ឆេទផុតកំណត់សង
ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩	៩៦០.០០០ ដុល្លារអាមេរិក	សន្និធិអចលនទ្រព្យរបស់ក្រុមហ៊ុនដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៨	១២%	ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១	១.៩៩៤.៨៩៣ ដុល្លារអាមេរិក	មិនមានទ្រព្យធានាបញ្ចាំ	៨,៥%	ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០៣៦
ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២	៤.០០០.០០០ ដុល្លារអាមេរិក	ទ្រព្យបញ្ចាំរួម និងការធានាពីម្ចាស់ហ៊ុនចំនួនប្រាំមួយរូបរបស់ក្រុមហ៊ុន	៨,៥%	ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៨
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤	១.៥០០.០០០ ដុល្លារអាមេរិក	សម្បត្តិកម្មរួមគ្នាលើសន្និធិអចលនទ្រព្យរបស់ក្រុមហ៊ុនដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៨	១៣%	ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៣៩
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤	២.៧០០.០០០ ដុល្លារអាមេរិក	សម្បត្តិកម្មរួមគ្នាលើអចលនទ្រព្យរបស់ប្រធានក្រុមប្រឹក្សាភិបាល	១១%	ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០៣៩
	១.៤០០.០០០.០០០ រៀល			
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤	២.៣០០.០០០ ដុល្លារអាមេរិក	សម្បត្តិកម្មរួមគ្នាលើអចលនទ្រព្យរបស់ប្រធានក្រុមប្រឹក្សាភិបាល	១១%	ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០៣៩
	១.១២០.០០០.០០០ រៀល			

ខ. ឥណទានពីភាគីពាក់ព័ន្ធទទួលបានការប្រាក់ ១៥% ក្នុងមួយឆ្នាំ។ ឥណទានទាំងនេះ មិនមានទ្រព្យធានាបញ្ចាំ និងត្រូវសងតាមតម្រូវការ។

បម្រែបម្រួលនៃឥណទានត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ២០។

គ. តារាងខាងក្រោមនេះបង្ហាញពីឥណទានពីតតិយជនជាបុគ្គលដូចខាងក្រោម៖

កាលបរិច្ឆេទនៃកិច្ចសន្យា	សមតុល្យប្រាក់ដើម	ទ្រព្យធានាបញ្ចាំ	អត្រាការប្រាក់ប្រសិទ្ធភាព	កាលបរិច្ឆេទផុតកំណត់សង
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២	២០០.០០០ ដុល្លារអាមេរិក	មិនមានទ្រព្យធានាបញ្ចាំ	១៨%	ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥

ជេអេស លេន គីរិនស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

តារាងខាងក្រោមនេះបង្ហាញពីសមតុល្យយោងនៃប្រាក់កម្ចីរបស់ក្រុមហ៊ុន៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
រយៈពេលខ្លី				
ឥណទានពីធនាគារពាណិជ្ជ (ក)	៥៣២.១០៦	២.១៤១.៧២៦	៥៨៥.៧៩៧	២.៣៩២.៩៨០
ឥណទានពីភាគីពាក់ព័ន្ធ (ខ)	១.១៧៥.៣៤៩	៤.៧៣០.៧៨០	១.០៧៦.០៩៦	៤.៣៩៥.៨៥៣
	១.៧០៧.៤៥៥	៦.៨៧២.៥០៦	១.៦៦១.៨៩៣	៦.៧៨៨.៨៣៣
រយៈពេលវែង				
ឥណទានពីធនាគារពាណិជ្ជ (ក)	១២.០០០.៣៤១	៤៨.៣០១.៣៧៣	៥.៧១០.៩៨៦	២៣.៣២៩.៣៧៨
ឥណទានពីតតិយជន (គ)	២០០.០០០	៨០៥.០០០	២០០.០០០	៨១៧.០០០
	១២.២០០.៣៤១	៤៩.១០៦.៣៧៣	៥.៩១០.៩៨៦	២៤.១៤៦.៣៧៨
	១៣.៩០៧.៧៩៦	៥៥.៩៧៨.៨៧៩	៧.៥៧២.៨៧៩	៣០.៩៣៥.២១១

ចំណាយការប្រាក់ក្នុងអំឡុងការិយបរិច្ឆេទនេះ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃថ្លៃដើមអភិវឌ្ឍទ្រព្យសម្បត្តិ ដែលមានព័ត៌មានលម្អិត ដូចខាងក្រោម៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
ឥណទានពីធនាគារ	-	-	៣០៥.២៦៥	១.២៥៤.៦៣៩
ឥណទានពីតតិយជនជាបុគ្គល	-	-	២៧៣.៦៦៦	១.១២៤.៧៦៧
ឥណទានពីភាគីពាក់ព័ន្ធ	-	-	២៥០.០៧៦	១.០២៧.៨១២
	-	-	៨២៩.០០៧	៣.៤០៧.២១៨

ជេអេស លេន គីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
 គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាស ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាស ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
ឥណទានធនាគារ	-	-	១៤៩.៤៥៦	៦១៥.៦០៩
ឥណទានពីភាគីពាក់ព័ន្ធ	-	-	៣៤.០១៥	១៤០.១០៨
ឥណទានពីតតិយជនជាបុគ្គល	-	-	៩.០០១	៣៧.០៧៥
	-	-	១៩២.៤៧២	៧៩២.៧៩២

នៅក្នុងឆ្នាំ២០២៤ ចំណាយការប្រាក់ដែលមានសមតុល្យ ៩៥៧.៥១៥ ដុល្លារអាមេរិក ឬស្មើនឹង ៣.៨៩៨.០៤៣.០០០ រៀល
 (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មានសមតុល្យ ២២៥.៥៤១ ដុល្លារអាមេរិក ឬស្មើនឹង ៩២៦.៩៧៤.០០០ រៀល) ត្រូវបានកត់ត្រាក្នុងគណនី
 ចំណេញ ឬខាតបង្គាប់ពីការបញ្ចប់ការអភិវឌ្ឍអចលនទ្រព្យ។

(ទំព័រនេះត្រូវបានទុកចន្លោះទំនេរដោយចេតនា)

ជេអេស លែន គីរីលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
 គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

២០. ការផ្ទៀងផ្ទាត់បំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញវត្ថុ
 បម្រែបម្រួលបំណុលរបស់ក្រុមហ៊ុនដែលកើតឡើងពីសកម្មភាពហិរញ្ញវត្ថុ ត្រូវបានធ្វើចំណាត់ថ្នាក់ដូចខាងក្រោម៖

(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	មិនមានលំហូរសាច់ប្រាក់			លំហូរសាច់ប្រាក់			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៣)	
	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ចំណាយការប្រាក់ ដុល្លារអាមេរិក	ការប្រមូលជំនួស ដុល្លារអាមេរិក	សាច់ប្រាក់ ដែលបានទទួល ដុល្លារអាមេរិក	ការទូទាត់សង ប្រាក់ដើម ដុល្លារអាមេរិក	ការទូទាត់សង ការប្រាក់ ដុល្លារអាមេរិក		
ប្រាក់កម្ចី	៧.៥៧២.៨៧៩	៩៥៧.៥១៥	-	៧.១៩៤.៣២១	(៨៥៩.០៧២)	(៩៥៧.៨៤៧)	១៣.៩០៧.៧៩៦	៥៥.៩៧៨.៨៧៩
បំណុលកតិសន្យា	៩២.៨៦៨	៦.២៣៦	-	-	(៦០.៤៣៧)	(៦.២៣៦)	៣២.៤៣១	១៣០.៥៣៥
សមតុល្យដែលជំពាក់ភាគហ៊ុនិក	៤.៧០៩.០២២	-	(៣៣.១០៧)	២.៨៦៧.២០៧	(៤.៨៧១.៣៥៤)	-	៣.០៧១.៧៦៨	១២.៣៦៣.៨៦៦
	១២.៣៧៤.៧៦៩	៩៦៣.៧៥១	(៣៣.១០៧)	១០.០៦១.៥២៨	(៥.៣៩០.៨៦៣)	(៩៦៤.០៨៣)	១៧.០១១.៩៩៥	៦៨.៤៧៣.២៨០

(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	មិនមានលំហូរសាច់ប្រាក់			លំហូរសាច់ប្រាក់			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៣)	
	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ចំណាយការប្រាក់ ដុល្លារអាមេរិក	ភតិសន្យាបន្ថែម ដុល្លារអាមេរិក	ដែលបានទទួល ដុល្លារអាមេរិក	ការទូទាត់សង ប្រាក់ដើម ដុល្លារអាមេរិក	ការទូទាត់សង ការប្រាក់ ដុល្លារអាមេរិក		
ប្រាក់កម្ចី	៧.៣០៨.២៤៤	១.០៥៤.៥៤៨	-	៤.៥១០.៥១៨	(៤.៣៩៣.៨២២)	(៩០៦.៦០៩)	៧.៥៧២.៨៧៩	៣០.៩៣៥.២១១
បំណុលកតិសន្យា	៣២.៦១៩	៥.៩១៣	១២១.០០៨	-	(៦០.៧៥៩)	(៥.៩១៣)	៩២.៨៦៨	៣៧៩.៣៦៦
សមតុល្យដែលជំពាក់ភាគហ៊ុនិក	១.៧៣១.៨២៣	-	-	៥.៥៧៥.៥៤២	(២.៥៧៤.៧៧១)	-	៤.៧០៩.០២២	១៩.២៣៦.៣៥៥
	៩.០៧២.៦៨៦	១.០៦០.៤៦១	១២១.០០៨	១០.០៨៦.០៦៩	(៧.០២៩.៣៥២)	(៩១២.៥២២)	១២.៣៧៤.៧៦៩	៥០.៥៥០.៩៣២

២១. ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

សមតុល្យខាងក្រោមនេះ គឺជាសមតុល្យដែលនៅសល់ជាមួយភាគីពាក់ព័ន្ធ៖

ភាគីពាក់ព័ន្ធ	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ភាគហ៊ុនិក និងអភិបាល				
សមតុល្យដែលជំពាក់ភាគហ៊ុនិក - ដកចេញ				
នូវចំណែករយៈពេលខ្លី	-	-	៣.៥០០.០០០	១៤.២៩៧.៥០០
សមតុល្យដែលជំពាក់ភាគហ៊ុនិក	៣.០៧១.៧៦៨	១២.៣៦៣.៨៦៦	១.២០៩.០២២	៤.៩៣៨.៨៥៥
ប្រាក់កម្ចី	១.១៧៥.៣៤៩	៤.៧៣០.៧៧៩	១.០៧៦.០៩៦	៤.៣៩៥.៨៥២
ទ្រព្យសកម្មកិច្ចសន្យា	-	-	៤០៧.៥៣៤	១.៦៦៤.៧៧៧
ប្រាក់បញ្ញើត្រូវទទួលដែលអាចបង្វិលសង				
មកវិញ *	២០.០០០	៨០.៥០០	២០.០០០	៨១.៧០០
គណនីត្រូវទទួល	-	-	៤.០០៩	១៦.៣៧៧
ក្រុមហ៊ុនពាក់ព័ន្ធ				
ការវិនិយោគដែលត្រូវសង	៥០០.០០០	២.០០០.០០០	-	-
គណនីត្រូវទទួលពីភាគីពាក់ព័ន្ធ	១៥.៣៥៥	៦១.៨០៤	៤.៨៥០	១៩.៨១២

សមតុល្យដែលជំពាក់ភាគហ៊ុនិក គឺជាបុរេប្រទានដែលបានទទួល និងការទូទាត់លើចំណាយដែលបានបង់ដោយភាគហ៊ុនិកជំនួសឱ្យក្រុមហ៊ុន។ សមតុល្យទាំងនេះ មិនមានទ្រព្យធានា មិនមានការប្រាក់ ហើយត្រូវសងតាមតម្រូវការ លើកលែងតែសមតុល្យ ៨៨៣.១៤៥ ដុល្លារអាមេរិក ដែលត្រូវធ្វើការសងត្រឡប់មកវិញបន្ទាប់ពីឆ្នាំ២០២៤។

ព័ត៌មានលម្អិតពីប្រាក់កម្ចីត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ១៩។

* ប្រាក់បញ្ញើអាចបង្វិលសងមកវិញ គឺត្រូវបង់ទៅឱ្យអាជ្ញាធរពាក់ព័ន្ធ ដើម្បីទទួលបានអាជ្ញាបណ្ណបរិច្ឆេទបាលកិច្ចសម្រាប់ភាគហ៊ុនិកក្នុងការកាន់កាប់ទ្រព្យសម្បត្តិជំនួសឱ្យក្រុមហ៊ុន។

(ទំព័រនេះត្រូវបានទុកចន្លោះទំនេរដោយចេតនា)

ជេអេស លេន គីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

ក្នុងអំឡុងការិយបរិច្ឆេទនេះ ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ត្រូវបានកាត់ត្រាដូចខាងក្រោម៖

ភាគីពាក់ព័ន្ធ និង ទំនាក់ទំនង	ប្រតិបត្តិការ	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
ភាគហ៊ុនិក	ការទូទាត់សងលើបុរេប្រទាន	៤.៤៧១.៣៥៤	១៨.២០២.៨៨២	២.៥៧៤.៧៧១	១០.៥៨២.៣០៩
	បុរេប្រទានដែលបានទទួល	២.៨៦៧.២០៧	១១.៦៧២.៤០០	៥.៥៧៥.៥៤២	២២.៩១៥.៤៧៨
	ចំណាយការប្រាក់	១៦៣.៣១២	៦៦៤.៨៤៣	២៩៥.១០៨	១.២១២.៨៩៤
	ការប្រមូលប្រាក់ជំនួសឱ្យក្រុមហ៊ុន	៣៣.១០៧	១៣៤.៧៧៩	៣៩.៦៧០	១៦៣.០៤៤
	ការទូទាត់សងការប្រាក់	១៨.៤២២	៧៤.៩៩៦	១៦៤.១៧១	៦៧៤.៧៤៣
	ការទូទាត់សងប្រាក់ដើម	-	-	២.៣៣១.៨៤០	៩.៥៨៣.៨៦២
	ការទូទាត់ដែលបានធ្វើឡើងជំនួសឱ្យ ក្រុមហ៊ុន	-	-	១៦.០៩៨	៦៦.១៦៣
	សាច់ប្រាក់ទទួលបានមកពីប្រាក់កម្ចី	-	-	១.១៧៦.៧២០	៤.៨៣៦.៣១៩
	ប្រាក់បញ្ញើដែលបានបង់	-	-	២០.០០០	៨២.២០០
	គណនីត្រូវទទួល	-	-	៤.០០៩	១៦.៤៧៧
	សេវាដំណើរការ	-	-	១.២០០	៤.៩៣២
ក្រុមហ៊ុនស្ថិត ក្រោមការ គ្រប់គ្រងរួម	ការទូទាត់សងជំនួស	៧៦.៣២៦	៣១០.៧២៣	៤៧.៩៧៩	១៩៧.១៩៤
	សេវាគ្រប់គ្រង	៦៧.៤៤២	២៧៤.៥៥៦	២៩.៩៧៧	១២៣.២០៥
	សេវាគណនេយ្យ	-	-	២១.០៤៧	៨៦.៥០៣
	ការផ្តល់សេវាកម្ម	-	-	១២១	៤៩៧

(ទំព័រនេះត្រូវបានទុកចន្លោះទំនេរដោយចេតនា)

ជេអេស លេន គីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

ភាគីពាក់ព័ន្ធ និង ទំនាក់ទំនង	ប្រតិបត្តិការ	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាស ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាស ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
ភាគហ៊ុនិក	ការទូទាត់សងលើបុរេប្រទាន	១.៦២៩.៨៨៩	៦.៥៨៩.៦៤១	៣២៤.២៤៥	១.៣៣៥.៥៦៥
	បុរេប្រទានដែលបានទទួល	១០៤.២៥០	៤២១.៤៨៣	៥៣០.០០០	២.១៨៣.០៧០
	ចំណាយការប្រាក់	១៦៣.៣១២	៦៦០.២៧០	៣៤.០១៥	១៤០.១០៨
	ការប្រមូលប្រាក់ជំនួសឱ្យក្រុមហ៊ុន	៧.០៩៣	២៨.៦៧៧	១៣.៤០០	៥៥.១៩៥
	ការទូទាត់សងការប្រាក់	៤.២៦៣	១៧.២៣៥	៩.៨៧៦	៤០.៦៧៩
	ការទូទាត់សងប្រាក់ដើម	-	-	៣៥.៧៨៣	១៤៧.៣៩០
	ការទូទាត់សងជំនួសឱ្យក្រុមហ៊ុន	៣៦៧	១.៤៨៤	៤.៧១៨	១៩.៤៣៣
	គណនីត្រូវទទួល	-	-	៤.០០៩	១៦.៥១៣
ក្រុមហ៊ុនស្ថិត ក្រោមការ គ្រប់គ្រងរួម	ការទូទាត់សងជំនួស	២២.០៥៨	៨៩.១៨០	១២.៣៩៧	៥១.០៦២
	សេវាគ្រប់គ្រង	១១៦.៩១៩	៤៧២.៧០៤	១១.៨៩៣	៤៨.៩៨៩
	សេវាគណនេយ្យ	-	-	៥.៣៤៩	២២.០៣៤

ប្រតិបត្តិការជាមួយគណៈគ្រប់គ្រងសំខាន់ៗ

គណៈគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលទាំងឡាយណាដែលមានសិទ្ធិអំណាច និងទំនួលខុសត្រូវក្នុងការធ្វើផែនការ ដឹកនាំ និងគ្រប់គ្រងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមិនថាដោយផ្ទាល់ ឬដោយប្រយោលនោះទេ។ គណៈគ្រប់គ្រងសំខាន់ៗរួមបញ្ចូលក្រុមប្រឹក្សាភិបាលទាំងអស់របស់ក្រុមហ៊ុន។ ប្រតិបត្តិការជាមួយគណៈគ្រប់គ្រងសំខាន់ៗមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល	១៧៩.២១៤	៧២៩.៥៨០	៣៩០.៧៤៤	១.៦០៥.៩៥៨
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាស ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាស ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល	២៣.៧៣៣	៩៥.៩៥៣	១១១.៧២០	៤៦០.១៧៥

២២. ចំណូលផ្សេងៗ

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
ការកាត់ត្រាបញ្ញាសទៅលើថ្លៃដើមនៃការ				
សាងសង់ក្នុងអំឡុងពេលបញ្ចប់	៦៦២.៨៧០	២.៦៩៨.៥៤៤	-	-
បុព្វលាភពីការពន្យារពេលលើការទូទាត់	៤៧៨.៤៣០	១.៩៤៧.៦៨៩	១៥៧.៣៨៥	៦៤៦.៨៥២
ចំណូលលើការជួល	២៣.៧១៦	៩៦.៥៤៨	១៣.៣៧៦	៥៤.៩៧៥
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស	១៥.១០១	៦១.៤៧៦	១៨.៣៩២	៧៥.៥៩១
ចំណូលពីប្រាក់ពិន័យ	១១.៣០៧	៤៦.០៣១	១៣៥.៥២៥	៥៥៧.០០៨
ចំណូលផ្សេងៗ	៤៣៩.៨៣៦	១.៧៩០.៥៧១	១០.៩៦០	៤៥.០៤៦
	១.៦៣១.២៦០	៦.៦៤០.៨៥៩	៣៣៥.៦៣៨	១.៣៧៩.៤៧២
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាស ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាស ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
បុព្វលាភពីការពន្យារពេលលើការទូទាត់	១២៣.៦៥៥	៤៩៩.៩៣៧	១៣៧.៩៤៨	៥៦៨.២០៨
ចំណូលពីប្រាក់ពិន័យ	៩.៧១២	៣៩.២៦៦	១.៩៨០	៨.១៥៦
ចំណូលលើការជួល	៦.៤៦១	២៦.១២២	៩.២២៩	៣៨.០១៤
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស	២.៣៧៦	៩.៦០៦	៧.១៧៥	២៩.៥៥៤
ចំណូលផ្សេងៗ	៤៤.៩៣៣	១៨១.៦៦៤	១.៣៨២	៥.៦៩២
	១៨៧.១៣៧	៧៥៦.៥៩៥	១៥៧.៧១៤	៦៤៩.៦២៤

កម្រៃសេវាកម្មផ្សេងៗ គឺជាកម្រៃសេវាដែលបានទទួលពីអតិថិជនដើម្បីរៀបចំដំណើរការក្នុងការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ។

ជេអេស លេន គីអិលស៊ី
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
 គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

២៣. ចំណាយលើការលក់ និងទីផ្សារ

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
កម្រៃជើងសា	៧១.០៨២	២៨៩.៣៧៥	៩២.៣៣៤	៣៧៩.៤៩២
ទីផ្សារ	៣.៤១១	១៣.៨៨៦	១៦៣.០៩៦	៦៧០.៣២៥
	៧៤.៤៩៣	៣០៣.២៦១	២៥៥.៤៣០	១.០៤៩.៨១៧
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាស ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាស ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
កម្រៃជើងសា	៤៧.០៩០	១៩០.៣៨៥	៩២.៣៣៤	៣៨០.៣២៤
ទីផ្សារ	-	-	៧.០៣១	២៨.៩៦០
	៤៧.០៩០	១៩០.៣៨៥	៩៩.៣៦៥	៤០៩.២៨៤

(ទំព័រនេះត្រូវបានទុកចន្លោះទំនេរដោយចេតនា)

២៤. ចំណាយទូទៅ និងចំណាយរដ្ឋបាល

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
ប្រាក់បៀវត្ស	២៦៥.៩៩៧	១.០៨២.៨៧៤	៥៣៣.៨១៦	២.១៩៣.៩៨៤
សេវាគ្រប់គ្រង	១២៤.៤៣៤	៥០៦.៥៧១	៧៦.៩០៥	៣១៦.០៨០
រំលស់ (កំណត់សម្គាល់លេខ ៦ និង១៤)	៨១.៤៦៥	៣៣១.៦៤៤	៧៧.៤៩៧	៣១៨.៥១៣
សេវាវិជ្ជាជីវៈ	៧៥.២៨៤	៣០៦.៤៨១	១៨៤.០៨២	៧៥៦.៥៧៧
សេវាប្រឹក្សាយោបល់	៥៩.១៦៤	២៤០.៨៥៧	-	-
ចំណាយការធ្វើដំណើរ	១៣.៦៣៦	៥៥.៥១២	១១.៥១៨	៤៧.៣៣៩
ពន្ធមិនអាចកាត់កងបាន	១១.៦៣៩	៤៧.៣៨២	១១៥.១៧៧	៤៧៣.៣៧៧
ការថែទាំសម្រាប់ការដាក់បង្ហាញ	៩.៦៨៣	៣៩.៤១៩	៦៤	២៦៣
ការធានារ៉ាប់រង	៨.០៩២	៣២.៩៤៣	៦.១៦២	២៥.៣២៦
អំណោយ និងការបរិច្ចាគ	៦.៩៨៣	២៨.៤២៨	២.៦៣០	១០.៨០៩
កម្រៃសេវានៃដំណើរការ	៥.៧០៧	២៣.២៣៣	១៤.៩០២	៦១.២៤៧
ទឹកភ្លើង	៣.៧៤៥	១៥.២៤៦	៥.៥៩១	២២.៩៧៩
ការជួសជុល និងថែទាំ	៣.៤៥៤	១៤.០៦១	២.៤២៣	៩.៩៥៩
ការផាកពិន័យ	១.៩៧១	៨.០២៤	-	-
បោះពុម្ព និងសម្ភារការិយាល័យ	១.៦០៨	៦.៥៤៦	៤.១៣៨	១៧.០០៧
ទំនាក់ទំនង	១.៤៤៣	៥.៨៧៤	១.៥៩២	៦.៥៤៣
ជប់លៀងបុគ្គលិក និងអាហារសម្រន់	១.០៣៩	៤.២៣០	១.៩៤៥	៧.៩៩៤
អត្ថប្រយោជន៍បុគ្គលិក	៥១៦	២.១០១	៨៦៦	៣.៥៥៩
សេវាធនាគារ	៣៦៩	១.៥០២	៥៤៣	២.២៣២
ចំណាយការជួល	២៦៧	១.០៨៧	២៦៧	១.០៩៧
ចំណាយផ្សេងៗ	២៤.៣៩៨	៩៩.៣២៤	១១៤.០៨៥	៤៦៨.៨៨៩
	៧០០.៨៩៤	២.៨៥៣.៣៣៩	១.១៥៤.២០៣	៤.៧៤៣.៧៧៤

ជេអេស លេន ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាស ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាស ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
ប្រាក់បៀវត្ស	៤៩.២៧៧	១៩៩.២២៧	១៥៩.១៣៩	៦៥៥.៤៩៤
សេវាគ្រប់គ្រង	៣៩.៧៧៩	១៦០.៨២៦	២៨.១៤២	១១៥.៩១៧
រំលស់	២២.០៦៧	៨៩.២១៧	១៩.៣៨០	៧៩.៨២៦
សេវាវិជ្ជាជីវៈ	១៤.៣៥២	៥៨.០២៥	១០៣.៤៧១	៤២៦.១៩៧
អំណោយ និងការបរិច្ចាគ	៦.៩៨៣	២៨.២៣២	-	-
ចំណាយការធ្វើដំណើរ	៣.៨៦៧	១៥.៦៣៤	៧.០៩២	២៩.២១២
ទឹកភ្លើង	៩១២	៣.៦៨៧	៣.១២៧	១២.៨៨០
កម្រៃសេវានៃដំណើរការ	៤៥០	១.៨១៩	-	-
ជប់លៀងបុគ្គលិក និងអាហារសម្រន់	៣០៩	១.២៤៩	១៤៣	៥៨៩
បោះពុម្ព និងសម្ភារការិយាល័យ	៣១៣	១.២៦៥	១.១៣៩	៤.៦៩២
ការជួសជុល និងថែទាំ	១៥៦	៦៣១	៨៨៥	៣.៦៤៥
អត្ថប្រយោជន៍បុគ្គលិក	១១២	៤៥៣	២២៨	៩៣៩
ការថែទាំសម្រាប់ការដាក់បង្ហាញ	៨៥	៣៤៤	-	-
ចំណាយលើការជួល	៦៧	២៧១	៦៧	២៧៦
សេវាធនាគារ	៥២	២១០	២០២	៨៣២
ទំនាក់ទំនង	៣៦	១៤៦	១២៤	៥១១
ពន្ធមិនអាចកាត់កងបាន	៤០	១៦២	៧.៣៦៥	៣០.៣៣៦
ចំណាយផ្សេងៗ	(៤.៤៧៣)	(១៨.០៨៣)	២៣.៧៦៥	៩៧.៨៨៨
	១៣៤.៣៨៤	៥៤៣.៣១៥	៣៥៤.២៦៩	១.៤៥៩.២៣៤

២៥. ចំណាយប្រតិបត្តិការផ្សេងៗ

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
ខាតពីការបញ្ឈប់ការទិញបន្ទប់	៥៤៦.៦៨៧	២.២២៥.៥៦៣	-	-
សំវិធានធនលើសន្និធិដែលបានបញ្ចុះថ្លៃដើម	១៣៤.៨០០	៥៤៨.៧៧១	១៥៥.៥៦៤	៦៣៩.៣៦៨
ការខាតបង់ឱនភាពតម្លៃលើទ្រព្យសម្បត្តិវិនិយោគ	១១៥.៧៦៩	៤៧១.២៩៦	-	-
រំលស់លើទ្រព្យសម្បត្តិវិនិយោគ	៨៤.៤៩១	៣៤៣.៩៦៣	២៨.៦៧៦	១១៧.៨៥៨
ការខាតបង់ឥណទានដែលរំពឹងទុកលើ ទ្រព្យសកម្មកិច្ចសន្យា និងគណនីត្រូវទទួល	៤៤.២៦០	១៨០.១៨២	២៣៨.៩៦៧	៩៨២.១៥៤
ទ្រព្យសកម្មកិច្ចសន្យា និងគណនីត្រូវទទួល ដែលបានជម្រះចេញពីបញ្ជី	៤២.១៥៣	១៧១.៦០៥	២៦៧.៤៥៧	១.០៩៩.២៤៨
ទ្រព្យសកម្មរយៈពេលវែងដែលបានជម្រះចេញពី បញ្ជី	២៦.១៩៤	១០៦.៦៣៦	-	-
កម្រៃជើងសារ	១.៥១០	៦.១៤៦	១.៤១៣	៥.៨០៨
	៩៩៥.៨៦៤	៤.០៥៤.១៦២	៦៩២.០៧៧	២.៨៤៤.៤៣៦

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាសដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាសដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
ខាតពីការបញ្ឈប់ការទិញបន្ទប់	១៤០.៩០២	៥៦៩.៦៦៧	-	-
រំលស់លើទ្រព្យសម្បត្តិវិនិយោគ	២១.២៩៧	៨៦.១០៤	២១.០៦៤	៨៦.៧៦៣
ការខាតបង់ឱនភាពតម្លៃ	-	-	៣៩៤.៥៣១	១.៦២៥.០៧៣
កម្រៃជើងសារ	-	-	៦៣៧	២.៦២៤
	១៦២.១៩៩	៦៥៥.៧៧១	៤១៦.៦៦២	១.៧១៤.៤៦០

២៦. ពន្ធលើប្រាក់ចំណូល

(ក) ចំណាយពន្ធលើប្រាក់ចំណូល

អនុលោមតាមច្បាប់ពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលដោយកំណត់យកតម្លៃមួយណាដែលខ្ពស់ជាងរវាងពន្ធលើប្រាក់ចំណូលតាមអត្រា ២០% នៃប្រាក់ចំណូលជាប់ពន្ធ ឬពន្ធអប្បបរមាតាមអត្រា ១% នៃផលរបបប្រចាំឆ្នាំ រួមបញ្ចូលពន្ធទាំងអស់លើកលែងតែអាករលើតម្លៃបន្ថែមតែប៉ុណ្ណោះ។ ពន្ធអប្បបរមា គឺត្រូវតែបង់ដោយមិនគិតពីស្ថានភាពចំណេញ ឬខាតរបស់អ្នកជាប់ពន្ធឡើយ។

ធាតុផ្សំនៃចំណាយពន្ធលើប្រាក់ចំណូលដែលបានកត់ត្រាក្នុងគណនីចំណេញ ឬខាតមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
ចំណាយពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	៧៩.៤៥៦	៣២៣.៤៦៥	២១៤.៥៣៦	៨៨១.៧៤៣
ចំណាយពន្ធពន្យារ	១២.១៥០	៤៩.៤៦៤	-	-
	៩១.៦០៦	៣៧២.៩២៩	២១៤.៥៣៦	៨៨១.៧៤៣
(លើស)/ខ្វះសំវិធានធនក្នុងការិយបរិច្ឆេទមុន	(៤៥.២៥៧)	(១៨៨.២៤២)	២៨.៨០០	១១៨.៣៦៨
	៤៦.៣៤៩	១៨៤.៦៨៧	២៤៣.៣៣៦	១.០០០.១១១

ការផ្ទៀងផ្ទាត់រវាងចំណេញមុនបង់ពន្ធលើប្រាក់ចំណូល និងពន្ធលើប្រាក់ចំណូលសាជីវកម្មដែលបានប៉ាន់ស្មាន

ការផ្ទៀងផ្ទាត់រវាងចំណេញតាមគណនេយ្យមុនបង់ពន្ធលើប្រាក់ចំណូល និងពន្ធលើប្រាក់ចំណូលសាជីវកម្មដែលបានប៉ាន់ស្មានត្រូវបានបង្ហាញដូចខាងក្រោម៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៣)	
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៦៩០.៩៤១	២.៨១២.៨២១	១.៩៨៥.១២៨	៨.១៥៨.៨៧៧
បូក៖ ចំណាយមិនអាចកាត់កងបាន	១០៣.៦១៨	៤២១.៨២៧	១៦០.២៣៥	៦៥៨.៥៦៦
ប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទ	៧៩៤.៥៥៩	៣.២៣៤.៦៤៨	២.១៤៥.៣៦៣	៨.៨១៧.៤៤៣
ពន្ធលើប្រាក់ចំណូលក្នុងអត្រា ១០%* (ក)	៧៩.៤៥៦	៣២៣.៤៦៥	២១៤.៥៣៦	៨៨១.៧៤៣
ពន្ធអប្បបរមាក្នុងអត្រា ១% នៃចំណូល (ខ)	៤៥.៨៥១	១៨៦.៦៥៨	១៤៦.៥៨១	៦០២.៤៤៨
ចំណាយពន្ធលើប្រាក់ចំណូល (តម្លៃមួយណាដែលខ្ពស់ជាងរវាង ក ឬ ខ)	៧៩.៤៥៦	៣២៣.៤៦៥	២១៤.៥៣៦	៨៨១.៧៤៣

ក្រុមហ៊ុនបានចុះបញ្ជីដោយជោគជ័យក្នុងផ្សារមូលបត្រកម្ពុជា ហើយក្រុមហ៊ុនបានទទួលការល្អិតល្អន់ជាបណ្តោះអាសន្នលើការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលសម្រាប់រយៈពេល ៣ ឆ្នាំ បន្ទាប់ពីបានចុះបញ្ជីដោយអនុលោមតាមប្រកាសលេខ ៨៥៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“MEF”) ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ ក្រុមហ៊ុនបានដាក់បែបបទជូនអគ្គនាយកដ្ឋានពន្ធដារ (“GDT”) តាមរយៈនិយ័តកម្មមូលបត្រកម្ពុជា (“SERC”) ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលលិខិតអនុម័តពីអគ្គនាយកដ្ឋានពន្ធដារដើម្បីពន្យារការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនចំនួន ១% ចាប់ពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៤។

*ដោយអនុលោមតាមអនុក្រឹត្យចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញផ្សាយដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អង្គភាពដែលចុះបញ្ជី ឬផ្តល់ការធានាលើភាគហ៊ុន ឬបំណុល មានសិទ្ធិទទួលបានការកាត់បន្ថយពន្ធប្រចាំឆ្នាំចំនួន ៥០% នៃបំណុលពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់រយៈពេលបីឆ្នាំដំបូង។ ការលើកលែងការបង់ពន្ធលើប្រាក់ចំណូល ត្រូវបានគណនាដោយផ្អែកលើភាគរយនៃភាគហ៊ុនមូលបត្រដែលបានចេញផ្សាយ។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលលិខិតលេខ ១៣០៥១ ដែលបានចេញផ្សាយដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីអនុម័តលើពាក្យស្នើសុំរបស់ខ្លួនសម្រាប់ការលើកលែងការបង់ពន្ធលើប្រាក់ចំណូលនេះចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

(ខ). ពន្ធលើប្រាក់ចំណូលបច្ចុប្បន្នត្រូវបង់

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
គិតត្រឹមដើមការិយបរិច្ឆេទ/ឆ្នាំ	២១៤.៥១៧	៨៧៦.៣០២	១.៨០៤	៧.៤២៧
ចំណាយពន្ធលើប្រាក់ចំណូល	៧៩.៤៥៦	៣២៣.៤៦៥	២១៤.៥៣៦	៨៨១.៧៤៣
ពន្ធលើប្រាក់ចំណូលដែលបានបង់	(១៦៩.២៥៨)	(៦៨៩.០៤៩)	(៣០.៦២៣)	(១២៥.៨៦១)
(លើស)/ខ្វះសំវិធានធនក្នុងការិយបរិច្ឆេទមុន	(៤៥.២៥៧)	(១៨៤.២៤១)	២៨.៨០០	១១៨.៣៦៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦.៦៥៨)	-	(៥.៣៧៥)
គិតត្រឹមចុងការិយបរិច្ឆេទ/ឆ្នាំ	៧៩.៤៥៨	៣១៩.៨១៩	២១៤.៥១៧	៨៧៦.៣០២

(គ). ពន្ធយថាហេតុ

លិខិតប្រកាសពន្ធរបស់ក្រុមហ៊ុនត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ ដោយសារតែការអនុវត្តច្បាប់ពន្ធ និងបទប្បញ្ញត្តិលើប្រតិបត្តិការជាច្រើនប្រភេទ គឺងាយនឹងមានការបកស្រាយផ្សេងៗគ្នា សមតុល្យដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចត្រូវបានផ្លាស់ប្តូរនៅពេលក្រោយតាមការកំណត់ចុងក្រោយដោយអគ្គនាយកដ្ឋានពន្ធដារ។

ប្រព័ន្ធពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែងចែកជាច្រើនប្រភេទ និងបទប្បញ្ញត្តិមានការផ្លាស់ប្តូរញឹកញាប់ដែលអាស្រ័យលើការបកស្រាយ។ ជាញឹកញាប់ ការបកស្រាយខុសៗគ្នាជាច្រើនកើតមានឡើងក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធ ត្រូវធ្វើការត្រួតពិនិត្យ និងសង្កេតដោយភ្នាក់ងារពន្ធដារផ្សេងៗមួយចំនួន ដែលមានសមត្ថកិច្ចក្នុងការដាក់ពិន័យធ្ងន់ធ្ងរ និងពិន័យជាការប្រាក់។

ជេអេស លេន អ៊ីណូស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

កត្តាទាំងនេះហើយដែលអាចធ្វើឱ្យមានហានិភ័យពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាខ្លាំងជាងប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថាខ្លួនបានបង់បំណុលពន្ធគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទប្បញ្ញត្តិពន្ធរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយអាជ្ញាធរពាក់ព័ន្ធអាចធ្វើការបកស្រាយខុសៗគ្នា ហើយផលប៉ះពាល់អាចមានភាពជាសារវន្តចាប់តាំងពីមានដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន។

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលលិខិតជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារ ដើម្បីអនុវត្តសវនកម្មពន្ធពេញលេញលើការប្រកាសពន្ធរបស់ក្រុមហ៊ុនសម្រាប់សារពើពន្ធឆ្នាំ២០២០ ដល់ឆ្នាំ២០២១។ សវនកម្មពន្ធត្រូវបានអនុវត្តនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងមិនទាន់ទទួលបានលទ្ធផលវាយតម្លៃពន្ធឡើងវិញពីអាជ្ញាធរពន្ធដារឡើយ។

(ឃ). បំណុលពន្ធពន្យារ

ខាងក្រោមនេះគឺជាការបែងចែកនូវបំណុលពន្ធពន្យារដែលបានទទួលស្គាល់៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ទ្រព្យសម្បត្តិ និងបរិក្ខារ	២០២.៩៩៤	៨១៧.០៥០	-	-
ទ្រព្យសកម្មកិច្ចសន្យា និងគណនីត្រូវទទួល				
ដែលបានជម្រះចេញពីបញ្ជី	៤.២១៥	១៦.៩៦៤	-	-
សំវិធានធនលើសន្តិធិដែលបានបញ្ចុះថ្លៃដើម	២៩.០៣៦	១១៦.៨៦៩	-	-
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	(៣.០២៥)	(១២.១៧៦)	-	-
បំណុលកតិសន្យា	៣.២៤២	១៣.០៥២	-	-
ទ្រព្យសម្បត្តិវិនិយោគ	(២៤៨.៦១២)	(១.០០០.៦៦៣)	-	-
បំណុលពន្ធពន្យារ	(១២.១៥០)	(៤៨.៩០៤)	-	-

បម្រែបម្រួលនូវបំណុលពន្ធពន្យារមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		(បានធ្វើសវនកម្ម) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
ដើមការិយបរិច្ឆេទ/ឆ្នាំ	-	-	-	-
បានទទួលស្គាល់ក្នុងចំណេញ ឬខាត	(១២.១៥០)	(៤៩.៤៦២)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥៥៨	-	-
	(១២.១៥០)	(៤៨.៩០៤)	-	-

២៧. ចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ

ចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញដូចខាងក្រោម៖

ទ្រព្យសកម្មហិរញ្ញវត្ថុ	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
តាមផ្លូវដើមបានរំលស់				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៤០.៦១០	៥៦៥.៩៥៥	២០៨.៧៦៦	៨៥២.៨០៩
ឥណទានដែលត្រូវទទួល	៣.៥៩០.៦៨៩	១៤.៤៥២.៥២៣	-	-
គណនីត្រូវទទួល	១.៥៦១.០៣៤	៦.២៨៣.១៦២	៤៦១.៥១៤	១.៨៨៥.២៨៥
គណនីត្រូវទទួលផ្សេងៗ*	១៧.០០៤	៦៨.៤៤១	៩.៨០១	៤០.០៣៧
ទ្រព្យសកម្មរយៈពេលវែងផ្សេងៗ	២០.០០០	៨០.៥០០	២០.០០០	៨១.៧០០
	៥.៣២៩.៣៣៧	២១.៤៥០.៥៨១	៧០០.០៨១	២.៨៥៩.៨៣១

* មិនរួមបញ្ចូលអាករលើតម្លៃបន្ថែមធាតុចូល ចំណាយបង់មុន ប្រាក់បញ្ញើមិនអាចបង្វិលសងមកវិញ និងការទូទាត់បុរេប្រទាន

បំណុលហិរញ្ញវត្ថុ	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣)
តាមផ្លូវដើមបានរំលស់				
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ**	២.៩៤០.១៨៦	១១.៨៣៤.២៥០	៥.៧៩៩.៤៨៣	២៣.៦៩០.៨៨៨
ប្រាក់កម្ចី	១៣.៩០៧.៧៩៦	៥៥.៩៧៨.៨៧៩	៧.៥៧២.៨៧៩	៣០.៩៣៥.២១១
សមតុល្យដែលជំពាក់ភាគហ៊ុនិក	៣.០៧១.៧៦៨	១២.៣៦៣.៨៦៦	៤.៧០៩.០២២	១៩.២៣៦.៣៥៥
មិនស្ថិតក្នុងវិសាលភាពនៃ CIFRS ៩				
បំណុលភតិសន្យា	៣២.៤៣១	១៣០.៥៣៥	៩២.៨៦៨	៣៧៩.៣៦៦
	១៩.៩៥២.១៨១	៨០.៣០៧.៥៣០	១៨.១៧៤.២៥២	៧៤.២៤១.៨២០

** មិនរួមបញ្ចូលអាករលើតម្លៃបន្ថែមធាតុចេញ និងពន្ធត្រូវបង់ផ្សេងៗ

២៨. ព័ត៌មានអំពីតម្លៃសមស្រប

គិតត្រឹមចុងការិយបរិច្ឆេទនេះ គណៈគ្រប់គ្រងពិចារណាលើតម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលមានសមតុល្យប្រហាក់ប្រហែលទៅនឹងសមតុល្យយោងរបស់វា ដោយសារតែសមាសធាតុគណនីទាំងនេះ ពុំមានភាពខុសគ្នាជាសារវន្តទៅនឹងការប្រែប្រួលអត្រាការប្រាក់ទីផ្សារឡើយ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ក្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
ដុល្លារអាមេរិក ពាន់រៀល
(កំណត់សម្គាល់ ៣)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ដុល្លារអាមេរិក ៣៩ ពាន់រៀល
(កំណត់សម្គាល់ ៣)

កម្មវិធីកុំព្យូទ័រ	២៨.១៣៣	១១៤.៥០១	១៦.៩៥៤	៦៩.២៩៧
ការលក់ និងទីផ្សារ	-	-	៧.០០០	២៨.៥៩៥
	២៨.១៣៣	១១៤.៥០១	២៣.៩៥៤	៩៧.៨៩២

មូលដ្ឋានចំណេញក្នុងមួយសន្លឹកឃ្លីន គឺត្រូវបានគណនាដោយការចែកការខាតបង់ឱ្យទៅអ្នកកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនតាមចំនួនមធ្យមនៃសន្លឹកឃ្លីនមធ្យមតាមដែលបានបោះផ្សាយក្នុងអំឡុងពេលការិយបរិច្ឆេទជាបន្តបន្ទាប់ដូចដែលបានបង្ហាញខាងក្រោម៖

(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ
ដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
(កំណត់សម្គាល់ ៣)

(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ
ដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
(កំណត់សម្គាល់ ៣)

ចំណេញដែលបែងចែកទៅឱ្យម្ចាស់ភាគហ៊ុនរបស់ ក្រុមហ៊ុន (ដុល្លារអាមេរិក/ពាន់រៀល)	៦៤៤.៥៩២	២.៦២៤.១៣៤	១.៧៤១.៧៩២	៧.១៥៨.៧៦៦
ចំនួនភាគហ៊ុនមធ្យម	២៥.៧១០.០០០	២៥.៧១០.០០០	២៥.៧១០.០០០	២៥.៧១០.០០០
មូលដ្ឋានចំណេញក្នុងមួយសន្លឹកភាគហ៊ុន (សេន/រៀល)	០,០៣	១០២,០៧	០,០៧	២៧៨,៤៤
ចំណេញថយចុះក្នុងមួយសន្លឹកភាគហ៊ុន (សេន/រៀល)	០,០៣	១០២,០៧	០,០៧	២៧៨,៤៤

ជេអេស លេន គីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ត្រីមាស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែដែលបានបញ្ចប់

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាស ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (កំណត់សម្គាល់ ៣)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ត្រីមាស ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កំណត់សម្គាល់ ៣)	
ចំណេញដែលបែងចែកទៅឱ្យម្ចាស់ភាគហ៊ុនរបស់ ក្រុមហ៊ុន (ដុល្លារអាមេរិក/ពាន់រៀល)	៨៩.៦៥៨	៣៦២.៤៨៦	(៥៣១.៥៧០)	(២.១៨៩.៥៣៥)
ចំនួនភាគហ៊ុនមធ្យម	២៥.៧១០.០០០	២៥.៧១០.០០០	២៥.៧១០.០០០	២៥.៧១០.០០០
មូលដ្ឋានចំណេញ/(ខាត)ក្នុងមួយសន្លឹកភាគហ៊ុន (សេន/រៀល)	០,០០	១៤,១០	(០,០២)	(៨៥,១៦)
ចំណេញ/(ខាត)ចម្រុះក្នុងមួយសន្លឹកភាគហ៊ុន (សេន/រៀល)	០,០០	១៤,១០	(០,០២)	(៨៥,១៦)

៣១. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍

ពុំមានព្រឹត្តិការណ៍សំខាន់ៗបានកើតឡើង បន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ ដែលតម្រូវឱ្យមានការកែតម្រូវ ឬធ្វើការលាតត្រដាងត្រូវបានធ្វើឡើងនៅក្នុងព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ននេះឡើយ។

៣២. សេចក្តីអនុម័តលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។